



ធនាគារ អេស ប៊ី អាយ លី ហ្គោរ
SBI LY HOUR Bank

ក្រុមហ៊ុន អេស ប៊ី អាយ ហ្គោរ និង
ប្រទេសជប៉ុន

ធនាគារ អេស ប៊ី អាយ លី ហ្គោរ ម.ក
ប្រទេសកម្ពុជា

របាយការណ៍ ប្រចាំឆ្នាំ ២០២៣



មាតិកា

១. អំពីធនាគារ

១.១	ទិន្នន័យសំខាន់ៗ	០២
១.២	ប្រវត្តិធនាគារ	០៤
១.៣	បេសកកម្ម ទស្សនវិស័យ និងតម្លៃរួម	០៥
១.៤	ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល	០៦
១.៥	ចំណាប់អារម្មណ៍អគ្គនាយក	០៨
១.៦	ក្រុមប្រឹក្សាភិបាល	១០
១.៧	គណៈគ្រប់គ្រងជាន់ខ្ពស់	២០
១.៨	នាយក នាយកដ្ឋាន	២៦
១.៩	រចនាសម្ព័ន្ធគណៈគ្រប់គ្រង	៣២
១.១០	ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ	៣៤
១.១០.១	ដំណើរការនៃការគ្រប់គ្រងហានិភ័យ	៣៥
១.១០.២	ចំណាត់ថ្នាក់ហានិភ័យ និងការគ្រប់គ្រង	៣៦
១.១០.៣	នាយកដ្ឋានប្រតិបត្តិតាម	៣៧
១.១១	នាយកដ្ឋានធនធានមនុស្ស	៣៨
១.១២	កិច្ចការសង្គម និងការងារមនុស្សធម៌	៤០

២. ផលិតផល និងសេវាកម្ម

២.១	ឥណទាន	៤៤
២.២	ភតិសន្យា	៤៤
២.៣	ប្រាក់បញ្ញើ និងសន្សំ	៤៥
២.៤	ធនាគារព្រឹមៀវ	៤៥
២.៥	ផ្ទេរប្រាក់	៤៨
២.៥.១	មូលប្បទានបត្រ	៤៨
២.៥.២	ផ្ទេរប្រាក់ក្នុងស្រុក	៤៨
២.៥.៣	ទូទាត់ហ៊ុសក្នុងស្រុក	៤៨
២.៥.៤	ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធស្វ័យ	៤៨
២.៥.៥	ផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរំបង្គោល	៤៩
២.៥.៦	បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)	៤៩

៣. ធនាគារ ឌីជីថល

៣.១	អេធីអ៊ីម	៥២
៣.២	កម្មវិធីធនាគារចល័ត	៥៤
៣.៣	QR នៅតាមបញ្ជី	៥៤
៣.៤	បណ្ណធនាគារ អេស ប៊ី អាយ លី ហ្វូ	៥៥

៤. របាយការណ៍ហិរញ្ញវត្ថុ

៤.១	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៥៨
៤.២	របាយការណ៍របស់សវនករឯករាជ្យ	៦១
៤.៣	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦៤
៤.៤	របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	៦៥
៤.៥	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៦៦
៤.៦	របាយការណ៍លំហូរសាច់ប្រាក់	៦៨

៥. បណ្តាញការិយាល័យសាខា

៥.១	បណ្តាញសាខា	៧២
៥.២	ការិយាល័យស្តង់ដារ	៧៦




អំពីធនាគារ


១.១	ទិន្នន័យសំខាន់ៗ	០២
១.២	ប្រវត្តិធនាគារ	០៤
១.៣	បេសកកម្ម ទស្សនវិស័យ និងតម្លៃរួម	០៥
១.៤	ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល	០៦
១.៥	ចំណាប់អារម្មណ៍អគ្គនាយក	០៨
១.៦	ក្រុមប្រឹក្សាភិបាល	១០
១.៧	គណៈគ្រប់គ្រងជាន់ខ្ពស់	២០
១.៨	នាយក នាយកដ្ឋាន	២៦
១.៩	រចនាសម្ព័ន្ធគណៈគ្រប់គ្រង	៣២
១.១០	ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ	៣៤
១.១០.១	ដំណើរការនៃការគ្រប់គ្រងហានិភ័យ	៣៥
១.១០.២	ចំណាត់ថ្នាក់ហានិភ័យ និងការគ្រប់គ្រង	៣៦
១.១០.៣	នាយកដ្ឋានប្រតិបត្តិតាម	៣៧
១.១១	នាយកដ្ឋានធនធានមនុស្ស	៣៨
១.១២	កិច្ចការសង្គម និងការងារមនុស្សធម៌	៤០

១.១ ទិន្នន័យសំខាន់ៗ


សង្ខេបតារាងតុល្យការ (គិតជាលានដុល្លារអាមេរិក)




សង្ខេបរបាយការណ៍ចំណេញ (គិតជាពាន់ដុល្លារអាមេរិក)



សូចនាករសំខាន់ៗ (គិតជាភាគរយ)



ព័ត៌មានទូទៅ



១.២ ប្រវត្តិធនាគារ

ធនាគារ អេស ប៊ី អាយ លី ហ្គេ ម.ក ហៅកាត់ថា (ធនាគារ) គឺជាការសហវិនិយោគរួមគ្នារវាង លោក អ្នកឧកញ៉ា លី ហ្គេ និងក្រុមហ៊ុន អេស ប៊ី អាយ ហ្គេ ឌី.អិល។ ធនាគារ អេស ប៊ី អាយ លី ហ្គេ ម.ក គឺជាធនាគារចុះបញ្ជីផ្លូវការ ត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

វត្ថុបំណងរបស់ធនាគារគឺផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជកម្មដល់ បុគ្គល សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន និងសាជីវកម្មជាទូទៅដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា និងកន្លែង ផ្សេងទៀតដែលអនុវត្តដោយធនាគារពាណិជ្ជកម្មអន្តរជាតិទាំងអស់។ គោលបំណងគឺដើម្បីជួយដល់ប្រទេសកម្ពុជា អាជីវកម្ម និងប្រជាជនកម្ពុជាដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការរីកចម្រើនអាជីវកម្ម ដោយផ្តល់ជូននូវសេវាកម្ម ធនាគារ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ បច្ចេកវិទ្យា ជឿនលឿន ការផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ និង នាំមកនូវនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់បទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងទាក់ទាញ។

១.៣ បេសកកម្ម ទស្សនវិស័យ និងតម្លៃរួម



បេសកកម្ម

ធនាគារឈានមុខគេប្រកបដោយការជឿជាក់ ជាមួយនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការបន្តអភិវឌ្ឍន៍ប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម។



ទស្សនវិស័យ

ជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធធនាគារឌីជីថល ដ៏ទំនើប ប្រតិបត្តិការធនាគារដែលមានទំនុកចិត្ត និងបណ្តាញភ្នាក់ងារក្នុង ព្រះរាជាណាចក្រកម្ពុជា។



តម្លៃរួម

- សុចរិតភាព៖ ការប្រព្រឹត្តិត្រឹមត្រូវ និងស្មោះត្រង់សុចរិតភាព។
- ភាពជាអ្នកដឹកនាំ៖ ទាំងអស់គ្នាជាអ្នកដឹកនាំ។
- សហប្រតិបត្តិការ៖ រួមគ្នាសម្រេចគោលដៅ។
- ការទទួលខុសត្រូវ៖ ខ្ញុំធ្វើខ្ញុំទទួលខុសត្រូវ។
- អតិថិជនជាចម្បង៖ សេវាកម្មល្អឥតខ្ចោះ។



១.៤ ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល

ដូចដែលបានឆ្លុះបញ្ចាំងកាលពីឆ្នាំមុនអំឡុងពេលមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន បណ្តាលមកពីសម្ពាធសេដ្ឋកិច្ចពិភពលោក ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះភាពរឹងមាំ ការសម្របខ្លួន និងការប្តេជ្ញាចិត្តតក់វែករបស់ធនាគារចំពោះអតិថិជន និងដៃគូអាជីវកម្ម ដោយការរួបរួមសាមគ្គីពីបុគ្គលិកទាំងអស់ និងគណៈគ្រប់គ្រងរបស់ធនាគារទាំងមូល។

ទោះបីជាមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងលក្ខខណ្ឌទីផ្សារប្រកួតប្រជែងយ៉ាងណាក៏ដោយ ក៏ធនាគារបានបន្តបង្ហាញពីដំណើរការដ៏រឹងមាំ និងកំណើនប្រកបដោយស្ថេរភាព។ ការអនុវត្តការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន រួមជាមួយនឹងការវិនិយោគយុទ្ធសាស្ត្រនៅក្នុងបច្ចេកវិទ្យាទំនើប និងបុគ្គលិកមានទេពកោសល្យ បានពង្រឹងដំណើរធនាគារអោយក្លាយជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបានសម្រាប់បុគ្គល និងក្រុមហ៊ុនអាជីវកម្ម។

ក្នុងឱកាសនេះដែរ ខ្ញុំសុំអនុញ្ញាតចែករំលែកនូវប្រវត្តិសង្ខេបរបស់ធនាគារដែលជាក្រុមហ៊ុនចូលរួមវិនិយោគ ពីក្រុមហ៊ុន អេស ប៊ី អាយ ហ្វលឌីង (www.sbigroup.co.jp) និង លោកអ្នកឧកញ៉ា លី ហ្វូ។ ក្រុមហ៊ុន អេស ប៊ី អាយ ហ្វលឌីង ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ ហើយត្រូវបានចុះបញ្ជីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បច្ចុប្បន្នមានក្រុមហ៊ុនជាង ៥៨០ នៅក្នុង ២៥ ប្រទេស និងតំបន់ជុំវិញពិភពលោក។

ក្រុមហ៊ុនកំពុងដំណើរការអាជីវកម្មជាសកលជាពិសេសនៅក្នុងវិស័យអាជីវកម្មសេវាហិរញ្ញវត្ថុ អាជីវកម្មគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មវិនិយោគ អាជីវកម្មគ្រឹះស្ថាន និងអាជីវកម្មនាពេលអនាគត។ គិតត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្ម សរុប ២២.៣១០,៧ ពាន់លានយ៉េន ស្មើនឹងប្រហែល ១៥៣.៩៤ ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលសរុប ៩៩៨.៦ ពាន់លានយ៉េន ស្មើនឹងប្រហែល ៦.៨៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនកំពុងកសាងសាជីវកម្មដ៏រឹងមាំដោយបន្ត និងអនុវត្តគោលការណ៍ “ការសហការរួមគ្នា” តាមរយៈការប្រើប្រាស់នៃការគ្រប់គ្រងធនធានដែលមានប្រសិទ្ធភាពខ្ពស់ និងការសម្របសម្រួលនៃវិធីសាស្ត្រប្រតិបត្តិការអាជីវកម្មនៃបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធ។

រយៈពេលពេញមួយឆ្នាំនេះ ធនាគារនៅតែផ្តោតលើការផ្តល់តម្លៃលើអតិថិជន តាមរយៈការផ្តល់នូវផលិតផលសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយស្របតាមតម្រូវការដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងប្រកបដោយឧត្តមភាពក្នុងការផ្តល់សេវាកម្មជូនអតិថិជន មិនត្រឹមតែពង្រឹងទំនាក់ទំនងល្អចំពោះអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការទទួលស្គាល់នៅក្នុងវិស័យធនាគារទាំងមូលផងដែរ។

ឆ្នាំ២០២៣ ធនាគារសម្រេចបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានផលប៉ុន្តែប្រាក់កម្ចីសរុបមានចំនួន ៧១២ លានដុល្លារអាមេរិក ផលប៉ុន្តែប្រាក់បញ្ញើមានចំនួន ៦៦៥ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបមានចំនួន ៩០៤ លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជីរហូតដល់ ១០០ លានដុល្លារអាមេរិក។ ធនាគារបានពង្រីកបណ្តាញសាខាសរុបចំនួន ៤៩ សាខា ដែលគ្របដណ្តប់ ២៥ រាជធានី - ខេត្ត ទូទាំងប្រទេស។ ចំណុចស្នូលនៃភាពជោគជ័យរបស់ធនាគារ គឺការខិតខំប្រឹងប្រែងគ្រប់បុគ្គលិកទាំងអស់របស់ធនាគារដែលមានការប្តេជ្ញាចិត្តខ្ពស់ ជំនាញ និងមានភាពស្មោះត្រង់ដែលជំរុញឱ្យធនាគារមានភាពរីកចម្រើនឆ្ពោះទៅមុខ។

ការប្តេជ្ញាចិត្តតក់វែករបស់បុគ្គលិកចំពោះធនាគារ ក្នុងការបំពេញទស្សនៈវិស័យរបស់ធនាគារដែលផ្តោតលើការជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធធនាគារឌីជីថលដ៏ទំនើប ប្រតិបត្តិការធនាគារដ៏មានទំនុកចិត្ត និងបណ្តាញភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសនៅក្នុងស្ថានភាព ដែលមានការប្រែប្រួលជាប្រចាំនាពេលបច្ចុប្បន្ននេះ។

ដៃគូអាជីវកម្មយុទ្ធសាស្ត្រ នៅតាមបណ្តាក្រុមហ៊ុនរបស់ ក្រុមហ៊ុន អេស ប៊ី អាយ ហ្វលឌីង និង លី ហ្វូ គ្រប និងដៃគូអាជីវកម្មផ្សេងទៀតក៏បានដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើន និងភាពជោគជ័យរបស់ធនាគារតាមរយៈទិដ្ឋភាពផ្សេងៗនៃប្រតិបត្តិការរបស់ធនាគារ រួមមានបច្ចេកវិទ្យាទំនើប ការពង្រីកទីផ្សារទាំងកម្រិតជាតិ និងអន្តរជាតិជាដើម។ ភាពជាដៃគូយុទ្ធសាស្ត្របានផ្តល់លទ្ធភាពឱ្យធនាគារមានភាពច្នៃប្រឌិតខ្ពស់ ពង្រីកទីផ្សារ និងផ្តល់គុណតម្លៃដល់អតិថិជនរបស់ធនាគារផងដែរ។

ជាទិសដៅយុទ្ធសាស្ត្រនាពេលអនាគតសម្រាប់ឆ្នាំ ២០២៤ ធនាគារនឹងផ្តោតលើ ប្រតិបត្តិការធនាគារឆាប់រហ័ស និរន្តរភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ដោយធ្វើការច្នៃប្រឌិត ជំរុញភាពជាដៃគូ និងឆ្ពោះទៅអនាគតដោយមានភាពរឹងមាំ និងវិជ្ជមាន ខណៈពេលដែលនៅតែមានការប្រុងប្រយ័ត្នជានិច្ចនូវហានិភ័យដែលអាចកើតឡើង និងធានាការអនុវត្តការគ្រប់គ្រងហានិភ័យដោយការធ្វើផែនការដែលបានគ្រោងទុកជាមុន។

ធនាគារបានដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមដែលនៅខាងមុខ ប៉ុន្តែធនាគារក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបញ្ហាប្រឈមទាំងនោះបានយ៉ាងល្អផងដែរ ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ មូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងនៅលើទំនុកចិត្តភាពជឿជាក់និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះអតិថិជន និងដៃគូអាជីវកម្ម។

ខ្ញុំមានទំនុកចិត្តថា ធនាគារ នឹងរក្សាគោលចំហរបស់ធនាគារក្នុងការទាញយកឱកាសអាជីវកម្ម និងបន្តដំណើររបស់ខ្លួនប្រកបដោយនិរន្តរភាព និងការបង្កើតនូវគុណតម្លៃ។

ជាចុងក្រោយ និងក្នុងនាមអ្នកតំណាងម្ចាស់ភាគទុនិក និងក្រុមប្រឹក្សាភិបាលនៃធនាគារ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បុគ្គលិក ធនាគារជាតិនៃកម្ពុជា ក៏ដូចជាអាជ្ញាភិបាលកម្ពុជា និងដៃគូអាជីវកម្មនានាសម្រាប់ការគាំទ្រ និងការជឿទុកចិត្តតទល់ឈរចំពោះធនាគារ។ ធនាគារប្តេជ្ញាថានឹងឆ្ពោះទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅដែលធនាគារបានកំណត់ទុក និងទទួលបានជោគជ័យទាំងអស់គ្នា។

លោក Shuzo Shikata
ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក



១.៥ ចំណាប់អារម្មណ៍អត្តនាយក

២០២៣ គឺជាឆ្នាំដែលពេញដោយថាមពល និងការផ្លាស់ប្តូរ ហើយធនាគារនៅតែរក្សាបានភាពរឹងមាំ ដោយសារកត្តានៃការប្តេជ្ញាចិត្តខ្ពស់មិនផ្លាស់ប្តូរចំពោះការផ្តល់សេវាកម្មធនាគារដ៏ល្អបំផុត ជូនអតិថិជនរបស់ធនាគារ ទោះបីជាមានភាពមិននឹងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ចំពេលឥទ្ធិពលអូសបន្លាយនៃផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតជាសកល ការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងការរីកបង្កើនយ៉ាងខ្លាំងនៃគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់ការកើនឡើងនូវអតិផរណា។ ធនាគារបានសម្របខ្លួនយ៉ាងឆាប់រហ័សដោយអនុវត្តវិធីសាស្ត្រឌីជីថលទំនើប និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗ ដើម្បីធានាបាននូវការផ្តល់សេវាកម្ម ដោយមិនមានផលរំខានដល់អតិថិជនរបស់ធនាគារ។

គួរកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តងើបឡើងវិញ ដោយការងើបឡើងវិញនៃផលិតកម្មដែលផ្តោតលើការនាំចេញ។ កត្តាជំរុញកំណើនសេដ្ឋកិច្ចបានចាប់ផ្តើមវិលទៅរកវិស័យសេវាកម្ម ដែលជាហេតុធ្វើឱ្យមានការកើនឡើងនូវតម្រូវការអតិថិជន និងការត្រឡប់មកវិញនៃភ្ញៀវទេសចររបរទេស។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងឈានដល់ ៥.៤% នៅឆ្នាំ២០២៣ និងកើនឡើងដល់ ៥.៨% ក្នុងឆ្នាំ២០២៤ និង ៦.១% នៅឆ្នាំ២០២៥។

បន្ថែមលើសពីនេះ ប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជានឹងបន្តកើនឡើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម ៨.៦% និងកំណើនឥណទាន ៤.៨% ទោះបីជាកំណើនទាបជាង ឆ្នាំ២០២២ ក៏ដោយ។ ដើម្បីរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងធានាថាប្រព័ន្ធធនាគារនៅតែរឹងមាំ ធនាគារជាតិនៃកម្ពុជា បានពង្រឹងក្របខណ្ឌការពារហានិភ័យ ជាពិសេសតាមរយៈការចេញប្រកាស ស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ខណៈដែលកិច្ចសន្យាមូលដ្ឋានជាត្រូវបានណែនាំ និងអនុវត្តដើម្បីការពារសិទ្ធិ ក៏ដូចជាអត្ថប្រយោជន៍ជូនអតិថិជន ហើយធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយយុត្តិធម៌។

ទន្ទឹមនឹងការងើបឡើងវិញជាវិជ្ជមានជាបន្តបន្ទាប់នៃសេដ្ឋកិច្ចក្នុងប្រទេស និងការរីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងស្រុក ធនាគារមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុរបស់ធនាគារក្នុងឆ្នាំ២០២៣ ដែលសម្រេចបានលទ្ធផលជាទីគាប់ប្រសើរដូចខាងក្រោម៖

- ផលប៉ុន្តែប្រាក់កម្ចីចំនួន ៧១២ លានដុល្លារអាមេរិក ដែលបានកើនឡើង ៨% ពីឆ្នាំ២០២២។
- ផលប៉ុន្តែប្រាក់បញ្ញើចំនួន ៦៦៥ លានដុល្លារអាមេរិក ដែលបានកើនឡើង ៩% ពីឆ្នាំ២០២២។
- ទ្រព្យសកម្មសរុបចំនួន ៩០៤ លានដុល្លារអាមេរិក ដែលបានកើនឡើង ១៣% ពីឆ្នាំ២០២២ ។
- អតិថិជនប្រាក់កម្ចីមានចំនួន ៤៥.៨៧៤នាក់ និង អតិថិជនដាក់ប្រាក់បញ្ញើមានចំនួន ១០៦.០៣៧នាក់។
- ចំនួនបុគ្គលិកសរុបបានកើនឡើងដល់ ១.៤២៦នាក់។

ភាពជោគជ័យដែលបានរៀបរាប់ខាងលើ គឺជាសក្ខីភាពសបញ្ជាក់ពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងគណៈគ្រប់គ្រងដែលមានសមត្ថភាព ដែលបានប្តេជ្ញាចិត្តតែងតែរក្សា ចំពោះខ្ពត្តភាពដើម្បីបន្តជំរុញភាពជោគជ័យរបស់ធនាគារ។

ទន្ទឹមនឹងនេះ ធនាគារនៅតែប្រកាន់ខ្ជាប់ក្នុងការប្តេជ្ញាចិត្តចំពោះការបង្កើតសេវាកម្ម និងផលិតផលថ្មីៗ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។ ធនាគារនឹងបន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតបទពិសោធន៍ល្អៗ ដល់អតិថិជន សម្រួលដំណើរការប្រតិបត្តិការ និងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់លើប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំបន្ទាប់។

យុទ្ធសាស្ត្ររួមនៃបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាការយកចិត្តទុកដាក់សំខាន់របស់ធនាគារ ក្នុងឆ្នាំ២០២៤។ តាមរយៈការតម្រង់យុទ្ធសាស្ត្រនៃគោលដៅអាជីវកម្មក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារមានការប្តេជ្ញាចិត្តធ្វើឱ្យមានភាពស៊ីសង្វាក់គ្នាដែលជាអត្ថប្រយោជន៍ទៅវិញទៅមកដល់ក្រុមហ៊ុនទាំងអស់របស់ក្រុមហ៊ុន អេស ប៊ី អាយ ហ្វលឌីង និង ក្រុមហ៊ុន លី ហ្សូ គ្រុប និងធានាថានឹងបង្កើតគុណតម្លៃប្រកបដោយនិរន្តរភាពដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។

លើសពីនេះទៅទៀត ធនាគារមានការប្តេជ្ញាចិត្តក្នុងការចូលរួមសកម្មភាពអភិវឌ្ឍន៍ដោយមានទំនួលខុសត្រូវ និងនិរន្តរភាពក្នុងសង្គមផងដែរ។ ក្នុងនាមជាអ្នកដឹកនាំមួយក្នុងសហគមន៍ ធនាគារនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថានដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ជាចុងក្រោយក្នុងនាមថ្នាក់ដឹកនាំ និងតំណាងឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិកប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូបសម្រាប់ការគ្រប់គ្រង និងគាំទ្រប្រតិបត្តិការរបស់ធនាគារកន្លងមក។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងអតិថិជនគ្រប់រូប ចំពោះការជឿទុកចិត្ត ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ចំពោះប្រតិបត្តិការរបស់ធនាគារយើងខ្ញុំ។

លោក ជា ផល្លារីន
អគ្គនាយក

១.៦ ក្រុមប្រឹក្សាភិបាល

លោក Shuzo Shikata

ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក

“

លោក Shuzo Shikata ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក នៅខែមករា ឆ្នាំ២០២៣។ លោកក៏ជាអ្នកតំណាង ភាគទុនិករបស់ក្រុមហ៊ុន អេស ប៊ី អាយ ហ្វូ ម.ក ដែលមានអាសយដ្ឋាននៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន។ សព្វថ្ងៃនេះ លោកកំពុងបម្រើការងារ ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Tien Phong Commercial Bank នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

លោក Shikata ធ្លាប់ធ្វើការនៅធនាគារ MUFG ដ៏ធំមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្នុងនាមជាអ្នកឯកទេសក្នុងវិស័យសាជីវកម្ម និងធនាគារ វិនិយោគ លោកបានចូលរួមកាន់តួនាទីសំខាន់ៗ ជាច្រើន នៅក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងឱ្យមានតម្លាភាពនៅក្នុងធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក។

ដោយមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការដឹកនាំ គ្រប់គ្រងធនាគារនៅបរទេស ខ្លួនលោកផ្ទាល់ ព្រមទាំងក្រុមហ៊ុន អេស ប៊ី អាយ ហ្វូ ម.ក បាននឹងកំពុងជួយជ្រោមជ្រែងធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក ក្នុងការរៀបចំ និងអនុវត្តនូវយុទ្ធសាស្ត្រសាជីវកម្មរបស់ធនាគារបានយ៉ាងល្អប្រសើរ។

លោក Shikata បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Ritsumeikan នៃប្រទេសជប៉ុន។ ”



ឧកញ៉ា លី សុភាព

សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក

“

មុនពេលត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិនៃធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក ឧកញ៉ា លី សុភាព កាន់តំណែងសំខាន់ៗមួយចំនួន ក្នុងការផ្សព្វផ្សាយកំណើនអាជីវកម្មធនាគារ ឧកញ៉ាគ្រប់គ្រងអគ្គនាយកដ្ឋានប្រតិបត្តិការ ដោយគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃជូនទៅដល់អ្នកប្រើប្រាស់ចុងក្រោយ គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ សកម្មភាពនៃការលក់ និងសេវាកម្មផ្សេងៗរបស់សាខាទូទាំង ២៥ រាជធានី-ខេត្ត រៀបចំផែនការទំនាក់ទំនងក្នុងការចែកចាយក្នុងការលក់បន្ត និងអ្នកផ្គត់ផ្គង់ ធានាបាននូវភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលមានកំណើនកាន់តែខ្លាំងឡើង។ បន្ទាប់មកឧកញ៉ាបានផ្លាស់ទៅគ្រប់គ្រង

អគ្គនាយកដ្ឋានធនាគារពាណិជ្ជ ក្នុងការរៀបចំយុទ្ធសាស្ត្រប្រតិបត្តិការអាជីវកម្មធនាគារ ដឹកនាំ និងផ្តួចផ្តើមគំនិតក្នុងការប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនបានចំនួន ៥០០ លានដុល្លារ ត្រឹមតែក្នុងរយៈពេល១៨ខែ ចាប់ពីខែមេសា ឆ្នាំ២០២០ ដែលជាការចាប់ផ្តើមនៃវិបត្តិជំងឺកូវីដ១៩។ ឧកញ៉ាក៏ជាអ្នកដឹកនាំក្នុងនាយកដ្ឋានសំខាន់ៗផ្សេងទៀតដូចជា ផ្នែកពាណិជ្ជកម្ម ភតិសន្យា ទីផ្សារ និងទំនាក់ទំនង ឌីជីថល និងធនាគារព្រឹមៀវ។

ឧកញ៉ាមានបទពិសោធន៍ក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលសំខាន់ៗជាច្រើនដូចជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហ្វូ ផេប្រូ នាយកប្រតិបត្តិ ក្រុមហ៊ុនរតនៈអលង្ការ ខុអិលធីឌី និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន លី ហ្វូ ប្តូប្រាក់ផងដែរ។ លើសពីនេះទៅទៀត ឧកញ៉ាមានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការក្នុងដឹកនាំកិច្ចពិភាក្សាជំហានខ្ពស់ និងក្រៅប្រទេស ហើយលោកមានក៏មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុថែមទៀតផង។

ឧកញ៉ា លី សុភាព ទទួលបានសញ្ញាបត្រជាច្រើនទាំងក្នុង និងក្រៅប្រទេស ក្នុងនោះលោកទទួលបានបរិញ្ញាបត្រកិត្តិយសផ្នែកពហុវចនាប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យ Huddersfield ក្នុងទីក្រុង Manchester នៃចក្រភពអង់គ្លេស ឆ្នាំ២០០៤។ ”



លោក Makoto Miyazaki

សមាជិកក្រុមប្រឹក្សាភិបាល

“

លោក Makoto Miyazaki មានបទពិសោធន៍ជាងម្ភៃឆ្នាំក្នុងការដឹកនាំគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន អេស ប៊ី អាយ ហ្វូលឌីង និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំនេះ ហើយសព្វថ្ងៃនេះ លោកជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន អេស ប៊ី អាយ ហ្វូលឌីង ដោយលោកមានតួនាទីដឹកនាំនាយកដ្ឋានគ្រប់គ្រង ពាណិជ្ជកម្មក្រៅប្រទេស។ លោកក៏កាន់តួនាទីធំៗមួយចំនួនទៀតដែរដូចជា អភិបាល អភិបាលមិនប្រតិបត្តិ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន (President) នៃក្រុមហ៊ុនធំៗផ្សេងៗទៀតដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហ្វូលឌីង ។ លោក Miyazaki មានតួនាទីជាអភិបាល នៅតាមបណ្តាក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនវិនិយោគផលប៉ុន្តែជាច្រើនទៀត។



លោក Miyazaki បានចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់ជាមួយក្រុមហ៊ុន អេស ប៊ី អាយ ហ្វូលឌីង ជានាយកប្រតិបត្តិប្រចាំការិយាល័យតំណាងទីក្រុងប៉េកាំង កាលពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោកក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិ ដឹកនាំនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហ្វូលឌីង ។ នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស គឺជានាយកដ្ឋានដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍របស់បណ្តាក្រុមហ៊ុនសម្ព័ន្ធទាំងឡាយដែលមានអាជីវកម្មចម្រុះ មានតាំងពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនបណ្តាក់ទុនសាជីវកម្ម (corporate venture capital) និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាដើម ដែលមានទីតាំងនៅក្រៅប្រទេសជប៉ុន រួមមាន ប្រទេសអាស៊ីម៉ង់ ហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋប្រជាមានិតាវ៉ាន់ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។

លោក Miyazaki គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Western Oregon University នៃសហរដ្ឋអាមេរិក (ពីមុនត្រូវបានគេស្គាល់ជា Western Oregon State College) ជាកន្លែងដែលលោកបានទទួលបរិញ្ញាបត្រផ្នែកធុរកិច្ចរបស់លោក។

”

លោក Eiichiro So

សមាជិកក្រុមប្រឹក្សាភិបាល

“

លោក Eiichiro So បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលកាលពីខែធ្នូ ឆ្នាំ២០១៩។ លោកបានធ្វើការជាមួយក្រុមហ៊ុន អេស ប៊ី អាយ គ្រប់ អស់រយៈពេលជាង ១៥ឆ្នាំ មកហើយ ហើយសព្វថ្ងៃនេះលោកជា សហនាយកប្រតិបត្តិ ជានាយកប្រតិបត្តិជាន់ខ្ពស់ និងអនុប្រធាននៃក្រុមហ៊ុន SBI Investment Korea Co., Ltd., ដែលជាក្រុមហ៊ុនបណ្តាក់ដើមទុនសា ជីវកម្ម (listed venture capital firm) ដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីផ្សារភាគហ៊ុនកូរ៉េឈ្មោះ KOSDAQ (Korean Securities Dealers Automated Quotations) ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន SBI Royal Security Plc.។



ជាមួយបទពិសោធន៍ជាង ២៥ (ម្ភៃប្រាំ) ឆ្នាំរបស់លោកនៅក្នុងវិស័យធនាគារវិនិយោគ និងមូលធនឯកជន (private equity) ជាពិសេសបទពិសោធន៍នៅក្នុងទីផ្សារដែលកំពុងមានការរីកចម្រើនខ្លាំង (រួមមាន កូរ៉េខាងត្បូង សិង្ហបុរី និងកម្ពុជា) ដោយផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ (មានដូចជា ធនាគារ មូលបត្រ និងមូលធនឯកជន) លោកបានចូលរួមចែកចំណេះដឹងយ៉ាងច្រើនទៅក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងបច្ចេកទេសគ្រប់គ្រងរបស់ធនាគារ។ ពីមុនមកលោកធ្លាប់ជាអនុប្រធាននៃធនាគារ Sumitomo Mitsui Banking Corporation ជាអភិបាលនៃធនាគារភ្នំពេញពាណិជ្ជ ជាអភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន SBI Ven Capital Pte. Ltd (ប្រទេសសិង្ហបុរី) និងជាអភិបាលនៃក្រុមហ៊ុន FPT Securities (ប្រទេសវៀតណាម)។

លោក So បានបញ្ចប់ការសិក្សាប្រឹក្សាផ្នែកអនុបណ្ឌិតមកពីសាកលវិទ្យាល័យ Hitotsubashi ថ្នាក់ក្រោយខត្តមសិក្សានៃនាយកដ្ឋានយុទ្ធសាស្ត្រសាជីវកម្មអន្តរជាតិ (ប្រទេសជប៉ុន) និងបរិញ្ញាបត្រផ្នែកគណនេយ្យមហាវិទ្យាល័យពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Chuo (ប្រទេសជប៉ុន)។

”

អ្នកឧកញ៉ា លី សុភ័ក្ត្រ

សមាជិកក្រុមប្រឹក្សាភិបាល

“

អ្នកឧកញ៉ា លី សុភ័ក្ត្រ កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅ ខែមករា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ជាធុរជនខ្មែរមានភាពស្មោះត្រង់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ាបានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម។

អ្នកឧកញ៉ា មានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា អនុប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហ្វូ គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហ្វូ លីស៊ីង។ អ្នកឧកញ៉ាបានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តរភាពតាមរយៈការវិនិយោគក្នុងប្រទេស។

”



លោក ហួរ វ៉ះបុត្ត

សមាជិកក្រុមប្រឹក្សាភិបាល

“

សព្វថ្ងៃនេះ លោក ហួរ វ៉ះបុត្ត គឺជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន CamEd Business School និងជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុនិរន្តរភាពនៅអង្គការ UNESCAP-GGGI ដោយបានព្រមព្រៀងនាំនូវបទពិសោធន៍យ៉ាងក្រាស់ក្រែលប្រហែលជាង ២០ ឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ រួមជាមួយនឹងបទពិសោធន៍ផ្នែកអភិបាលកិច្ចក្រុមប្រឹក្សាភិបាល ជាច្រើនទសវត្សរ៍ ក្នុងវិស័យជាច្រើនរួមមាន ធនាគារ ធានារ៉ាប់រង ថាមពល កកើតឡើងវិញ និងអង្គការមិនស្វែងរកប្រាក់ចំណេញ នៅក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។

លោកជាអតីតអភិបាលប្រចាំប្រទេសនៃក្រុមហ៊ុន The Blue Circle និងធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៅសមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា IBF) លោកក៏ធ្លាប់បម្រើការងារនៅស្ថាប័នហិរញ្ញវត្ថុធំៗនៅអឺរ៉ុបមានដូចជា Credit Suisse (ចំនួន ១២ឆ្នាំ) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Aberdeen Asset Management ក្រុមហ៊ុនធានារ៉ាប់រង AXA និងក្រុមហ៊ុន Banque Hottinguer។

លោកមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមកពីសាលាពាណិជ្ជកម្មឈ្មោះ Chicago Booth school of Business (ឆ្នាំ២០១២)។

លោក ហួរ វ៉ះបុត្ត គឺជាអ្នកវិភាគហិរញ្ញវត្ថុដែលទទួលស្គាល់ដោយសហភាពអឺរ៉ុប ពីសាលាឈ្មោះ The European Federation of Financial Analyst Societies – EFFAS ហើយថ្មីៗនេះ លោកបានទទួលវិញ្ញាបនបត្រគ្រួសារក្សាអភិបាលសាជីវកម្ម (ឆ្នាំ២០២០) ពីសាកលវិទ្យាល័យ Harvard Business School និងមានងារជា អភិបាលជាន់ខ្ពស់មានគុណវុឌ្ឍិ ពីវិទ្យាស្ថាន The Singapore Institute of Directors (ឆ្នាំ២០២៤)។

”



លោកស្រី Wan Chi Ng

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

“

លោកស្រី Wan Chi Ng គឺជាគណនេយ្យករដែលមានបទពិសោធន៍ជំនាញផ្នែកហិរញ្ញវត្ថុ ថវិកា និងរបាយការណ៍។ លោកស្រីបានគ្រប់គ្រងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន Allnison Auditing and Consulting និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន CamEd Business School ។ ជាមួយនឹងសារតាមផ្នែកសវនកម្មនៅក្រុមហ៊ុន PwC នៃទីក្រុង Montreal លោកស្រីបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគណនេយ្យសាធារណៈ និងអាចនិយាយ ភាសាចារាំង កាតាំង កុកជី និងភាសាអង់គ្លេស។

”



លោក ខែក រ៉ាវី

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

“

លោក ខែក រ៉ាវី មានបទពិសោធន៍វិជ្ជាជីវៈដ៏ចម្រុះ ដែលធ្វើឱ្យលោកក្លាយជាសមាជិកដ៏មានតម្លៃនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ។ ក្នុងនាមជាអភិបាលឯករាជ្យ លោកបាននាំយកបទពិសោធន៍ជាច្រើនពីតួនាទីរបស់លោកទាំងក្នុងវិស័យរដ្ឋាភិបាល និងវិស័យឯកជន រួមទាំងបទពិសោធន៍ជាអនុរដ្ឋមន្ត្រីនៅក្រសួងពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ក្នុងតួនាទីបច្ចុប្បន្នរបស់លោកនៅធនាគារ អេស ប៊ី អាយ លី ហួរ លោក ខែក រ៉ាវី ជាប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ និងជាសមាជិកនៃគណៈកម្មការសវនកម្ម និងគណៈកម្មការត្រួតពិនិត្យហានិភ័យ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកចំពោះការទទួលខុសត្រូវក្នុងកិច្ចការអភិបាលកិច្ច និងការគ្រប់គ្រង។

លើសពីនេះ លោកមានមុខតំណែងជាអភិបាលឯករាជ្យនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្យូរ៉ង់ស៍ (ខេមបូឌា) ម.ក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RGL Equity (Siem Reap) Co. Ltd. ដែលបង្ហាញពីភាពជាអ្នកដឹកនាំ និងសមត្ថភាពធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ។

សរុបមក បទពិសោធន៍ និងជំនាញដ៏ទូលំទូលាយរបស់លោក ខែក រ៉ាវី ធ្វើឱ្យគាត់ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលរួមចំណែកដល់អភិបាលកិច្ចការគ្រប់គ្រងហានិភ័យ និងទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ។

”



១.៧ គណៈគ្រប់គ្រងជាន់ខ្ពស់



លោក ជា ផល្លារិន អគ្គនាយក

លោក ជា ផល្លារិន ត្រូវបានតែងតាំងជាអគ្គនាយករបស់ ធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនពេលនឹងចូលបម្រើការងារជាមួយ ធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក លោក ផល្លារិន បានបម្រើការងារជាអគ្គនាយកជាង ២០ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។

លើសពីនេះទៅទៀត លោកក៏ធ្លាប់បានបំពេញ តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថែមទាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៅក្នុងស្ថាប័នផ្សេងៗ ដូចជាធនាគារ អភិវឌ្ឍន៍ជនបទ និងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ផងដែរ។

លោក ផល្លារិន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ UTARA នៃប្រទេសម៉ាឡេស៊ី បន្ទាប់បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្មនៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងពេញ។



លោក ម៉ៅ ប៉ូឡូ អគ្គនាយករង

លោក ម៉ៅ ប៉ូឡូ បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហ្វូ ភីអិលស៊ី តួនាទីជាអគ្គនាយករង និងជានាយកប្រតិបត្តិហានិភ័យ ចាប់តាំងពីឆ្នាំ២០១២។ លោកគឺជានិស្សិតអាហារូបករណ៍ដែល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៩ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ទាប់មកនៅឆ្នាំ២០០៤ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យប្រេសស្តន នៅសហរដ្ឋអាមេរិក (ជាមហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងគ្រប់គ្រងរដ្ឋបាល) ដែលទទួលស្គាល់ដោយរដ្ឋ Wyoming សហរដ្ឋអាមេរិក។

លោកមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធព័ត៌មានវិទ្យា ឌីជីថល គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងផលប៉ះពាល់ឥណទាន ទាំងនៅក្នុងអង្គការអន្តរជាតិធំៗ និង គ្រឹះស្ថានធនាគារ ដូចជាធនាគារ ANZ Royal ជាដើម។ ក្នុងអាជីពការងារជាមួយធនាគារ ANZ Royal លោកធ្លាប់ធ្វើជាប្រធានគ្រប់គ្រងហានិភ័យឥណទាន ដែលមានសិទ្ធិអនុម័តសំណើឥណទានរបស់អតិថិជនក្នុងមួយនាក់រហូតដល់ទៅទឹកប្រាក់ ២លានដុល្លារអាមេរិក មុនពេលដែលលោកត្រូវបានតែងតាំងជាអគ្គនាយក នាយកដ្ឋានឥណទានបុគ្គល ដែលគ្រប់គ្រងឥណទានគេហដ្ឋាន និងឥណទានអាជីវកម្មខ្នាតតូច-មធ្យមរបស់ធនាគារទាំងមូលក្នុងប្រទេសកម្ពុជា។



លោក ឡុយ សាវ៉េត អគ្គនាយករង

លោក ឡុយ សាវ៉េត មានបទពិសោធន៍ ច្រើនជាង ២០ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានចូលបម្រើការងារជាមួយ ធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក ក្នុងតួនាទីជានាយកប្រតិបត្តិអាជីវកម្ម នៅចុងឆ្នាំ ២០១៩ បន្ទាប់មក លោកទទួលបានការដំឡើងឋានៈ ក្លាយជាអគ្គនាយករង នៅចុងខែមីនា ឆ្នាំ ២០២២។

មុនពេលចូលបម្រើការងារជាថ្មីនៅ ធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក លោកធ្លាប់បម្រើការងារក្នុងតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់ នៅតាម ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនដូចជា៖ ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារ ANZ រ៉ូយ៉ាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងអង្គការ UNDP ។

លោក ឡុយ សាវ៉េត គឺជាគណនេយ្យករជំនាញសាកល (CGMA), ចក្រភពអង់គ្លេស ពីវិទ្យាស្ថាន Chartered Institute of Management Accountant (CIMA) និង បានបញ្ចប់ជំនាញ Chartered Banker (CB) , ចក្រភពអង់គ្លេស ពីវិទ្យាស្ថាន Chartered Banker Institute(CBI)។ លោក ឡុយ សាវ៉េត ក៏ជាសមាជិករបស់វិទ្យាស្ថានគណនេយ្យគ្រប់គ្រងជំនាញ និងបានបញ្ចប់កម្រិត AMA ពីប្រទេសអូស្ត្រាលី។

លើសពីនេះទៀត លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ ពីសាកលវិទ្យាល័យវេទមហាបូស្សី។



លោក កែវណែម វីដាណូ នាយកប្រតិបត្តិ

លោក កែវណែម វីដាណូ គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រង ដែលអាចឱ្យលោកនាំមកនូវទស្សនវិស័យដ៏ខ្លាំងក្លាមួយ និងបទពិសោធន៍ដ៏វិសេសវិសាលសម្រាប់ការងាររបស់លោក។ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍នៃអាជីពការងារ លោកបានកាន់តំណែងជានាយកប្រតិបត្តិក្នុងវិស័យជាច្រើន ជាប្រធានក្រុមប្រឹក្សាភិបាលនាយកហិរញ្ញវត្ថុ នាយករដ្ឋបាល នាយកប្រតិបត្តិ និងនាយកព័ត៌មានវិទ្យា។

លោកបានចូលបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ជានាយកប្រតិបត្តិ បន្ទាប់ពីបានបម្រើការងារក្នុងក្រុមប្រឹក្សាភិបាលជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្មចាប់តាំងពីខែកក្កដា ឆ្នាំ២០២០។

លោកទទួលបានបរិញ្ញាបត្រឯកទេសផ្នែកយុទ្ធសាស្ត្រ និងការគ្រប់គ្រងប្រតិបត្តិការពី(សាលាធុរកិច្ច ESCP នៅទីក្រុងប៉ារីស)បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍អន្តរជាតិពី (សាកលវិទ្យាល័យប៉ារីស 1 Panthéon-Sorbonne) និងបរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ មុខជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុពី(IEP Grenoble) ។

ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លាក្នុងវិស័យហិរញ្ញវត្ថុ និងបទពិសោធន៍វិជ្ជាជីវៈដ៏សម្បូរបែបរបស់លោក ដែលលោកកំពុងនាំមកនូវការយកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ។



លោក ហ៊ឹម សីលា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច

លោក ហ៊ឹម សីលា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច លោកមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យធនាគារ។ ដោយចាប់ផ្តើមពីមន្ត្រីឥណទាន ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ជា ប្រធានសាខា និងបន្ទាប់មក ជានាយកអាជីវកម្មនៅក្នុងធនាគារធំៗមួយចំនួន។ មុនពេលចូលរួមជា គណៈគ្រប់គ្រងជាន់ខ្ពស់ នៅធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក លោក ហ៊ឹម សីលា ធ្លាប់កាន់តួនាទីជា គណៈគ្រប់គ្រងនៅក្នុងធនាគារ Phillip, CIMB Cambodia និង ANZ Royal ។

លោក ហ៊ឹម សីលា បរិបូណ៌ដោយបទពិសោធន៍ក្នុងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម លក់ និង ចែកចាយ ស្រាវជ្រាវ និងអភិវឌ្ឍផលិតផល ដឹកនាំអាជីវកម្មឥណទាន និង អាជីវកម្មទាក់ទងនឹងគម្រោងបច្ចេកវិទ្យាផងដែរ។

លោក សីលា បានបញ្ចប់ការសិក្សាក្នុងកម្មវិធីធនាគារសកលរបស់ CIMB NTU ពីសាកលវិទ្យាល័យ Nanyang Technological ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៩។ ជាមួយគ្នានេះដែរ លោកបានបញ្ចប់កម្មសិក្សាកម្មវិធីអ្នកគ្រប់គ្រងថ្នាក់កណ្តាលក្នុងធនាគារ ពីប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៦។

លោក ហ៊ឹម សីលា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងបរិញ្ញាបត្រពីរ គឺគីមីវិទ្យា សាលាអាជីវកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



លោក ផាត់ រតនា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ផាត់ រតនា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហ្វូ ភីអិលស៊ី មុខតំណែងជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង ចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៨។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Charles Stuart នៃប្រទេសអូស្ត្រាលី។

លោកមានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងមុខតំណែងជាច្រើន ដូចជាសវនករផ្ទៃក្នុង បន្ទាប់មក លោកត្រូវបានតែងតាំងជា នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅ ខែឧសភា ឆ្នាំ១៩៩៩ និងត្រូវបានតែងតាំងជា នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ នៅ ខែឧសភា ឆ្នាំ២០១០។

លោកបានសម្រេចនូវសមិទ្ធផលដ៏ល្អជាច្រើនក្នុងការបំពេញភារកិច្ចដូចជាការបង្កើតឱ្យមានជាតួនាទី និងដំណើរការប្រតិបត្តិសវនកម្មផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យនៅក្នុងស្ថាប័ន។



លោក រស់ សុខា នាយកប្រតិបត្តិការបរិវត្តកម្មឌីជីថល

លោក រស់ សុខា មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យធនាគារ។ លោកបានចាប់ផ្តើមអាជីពជាមួយវិស័យធនាគារដំបូងជាមួយធនាគារ UCB ដោយធ្វើការគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលអេឡិចត្រូនិច តាមរយៈការអនុវត្តប្រព័ន្ធ EMV (Europay, MasterCard and Visa)។ លោកបានចូលរួមជាមួយធនាគារ ANZ ក្នុង ឆ្នាំ២០០៥ ដោយធ្វើការសហប្រតិបត្តិការជាមួយក្រុមការងារគម្រោងប្រចាំតំបន់ដើម្បីដំណើរការប្រព័ន្ធធនាគារអេឡិចត្រូនិចសម្រាប់តំបន់ទាំងមូលដោយធ្វើការបំពេញ និងទំនើបកម្មវិស័យធនាគារ។ លោកក៏បានចូលរួមក្នុងការជម្រុញការបំពេញនូវកិច្ចការប្រើប្រាស់ប្រព័ន្ធធនាគារ និងបណ្តុះបណ្តាលអេឡិចត្រូនិច របស់ធនាគារ ANZ ក្នុងប្រទេសឡាវផងដែរ។ លោកក៏បានចូលរួមជាមួយធនាគារ FTB ក្នុងការដឹកនាំបណ្តុះបណ្តាលអេឡិចត្រូនិច និងធនាគារឌីជីថល មុនពេលលោកចូលរួមជាមួយធនាគារស្ថាបនា មានតួនាទីជា នាយកប្រតិបត្តិឌីជីថល ក្នុងការដឹកនាំដំណាក់កាលធ្វើការបំពេញនូវទៅជាធនាគារឌីជីថល។

លោក រស់ សុខា បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថានបច្ចេកទេសអាស៊ាន ប្រទេសថៃ និង សាកលវិទ្យាល័យ Ecole Supérieure de Commerce Nantes Atlantique (ESCNA) ប្រទេសបារាំង នៅឆ្នាំ១៩៩៩។



លោក នី បូរ៉ាត នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក នី បូរ៉ាត ធ្លាប់ជាសមាជិកនៅក្នុងក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍សម្រាប់កម្មវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀតអស់រយៈពេល១៣ឆ្នាំ ដែលក្នុងនោះលោកធ្លាប់បានបម្រើការងារជាសមាជិកនៅក្រុមហ៊ុន KPMG ដែលមានការិយាល័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិករយៈពេល ១ឆ្នាំ និង៥ខែ ផងដែរ ។ ក្នុងអំឡុងពេលបម្រើការងារជាសមាជិកនៅក្រុមហ៊ុន លោកក៏មានតួនាទីជាអ្នកប្រឹក្សាយោបល់សម្រាប់គម្រោង IFRS វាយតម្លៃការគ្រប់គ្រងផ្ទៃក្នុង កំណត់ម៉ូឌុលហានិភ័យឥណទាន វិភាគស្ថានភាពហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលក្រុមហ៊ុន និងសម្រាប់ក្រុមហ៊ុនដែរចង់បោះផ្សាយមូលបត្រ។ លោកក៏បានបម្រើការក្នុងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយទទួលខុសត្រូវយ៉ាងចម្បងក្នុងទំនាក់ទំនងអតិថិជន រៀបចំយុទ្ធសាស្ត្រអាជីវកម្ម គ្រប់គ្រងផែនការថវិកា និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល ។

បើក្រៅទៀតទៅមើលកម្រិតវប្បធម៌លោកផ្ទាល់ លោកបានបញ្ចប់បរិញ្ញាបត្រជំនាញ គ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យហៀលប្រាយ។ លោកក៏ទទួលបានសញ្ញាបត្រជំនាញ Investment Foundation ពីវិទ្យាស្ថាន CFA នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ។ បន្ថែមទៀតនោះ លោកក៏ជាសមាជិកនៃ Association of Chartered Certified Accountant (ហៅកាត់ថា "ACCA") តាំងពីឆ្នាំ២០១៨ ផងដែរ ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាជំនាញ Chartered Banker ក្នុងកម្រិតបញ្ចប់ទី១ នៅវិទ្យាស្ថាន Chartered Banker (ហៅកាត់ថា "CB") និង វិទ្យាស្ថាន Asian Institute of Chartered Banker (ហៅកាត់ថា "AICB") ។



លោក ទាង ស្រេង នាយកប្រតិបត្តិធនធានមនុស្ស

លោក ទាង ស្រេង ជានាយកប្រតិបត្តិធនធានមនុស្សនៃធនាគារ អេស ប៊ី អាយ លី ហ្វរ ម.ក។ លោកមានបទពិសោធន៍ជាង ២៣ឆ្នាំ ក្នុងវិស័យផ្សេងគ្នា ជាពិសេសនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ លោកធ្វើការជាដៃគូយុទ្ធសាស្ត្រ និងផ្ទុកកិច្ចផ្នែកធនធានមនុស្ស ព្រមទាំងមានតួនាទីនៅក្នុងសមាជិកគណៈកម្មាធិការប្រតិបត្តិជាង១៥ឆ្នាំ រួមមាននៅគ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត និងធនាគារព្រីនស៍ ។ លោកមានជំនាញក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍យុទ្ធសាស្ត្រធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងការសិក្សា។

លោក ទាង ស្រេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ក្នុងជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យហៀលប្រាយ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញទីផ្សារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអប់រំក្នុងជំនាញបង្រៀន និងបណ្តុះបណ្តាលពីវិទ្យាស្ថានភាសាបរទេសផ្នែកភាសាអង់គ្លេស។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តយុទ្ធសាស្ត្រ ពីសាលា Harvard Business School ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុពី Boulder និងវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ និងឯកទេសផ្សេងៗ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិ។



លោក ទ្រី វិសាល នាយកប្រតិបត្តិហានិភ័យស្តីទី

លោក ទ្រី វិសាល មានបទពិសោធន៍ការងារជាង១២ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជ រួមមានសម្រាប់កម្មវិធីក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ La Trobe ប្រទេសអូស្ត្រាលី បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រវិទ្យាសាស្ត្រកំពូល ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកក៏ទទួលបាននូវសញ្ញាបត្រជំនាញសំខាន់ៗ រួមមានជំនាញគ្រប់គ្រងហានិភ័យ (Certified Expert in Risk Management) ពីសាលា Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់ ជំនាញប្រឆាំងការសម្អាតប្រាក់ (Advanced Certification in AML) ពី International Compliance Association (ICA) ចក្រភពអង់គ្លេស និងជំនាញប្រតិបត្តិតាមពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) នៅកម្ពុជា។





១.៨ នាយក នាយកដ្ឋាន



អ៊ឹង អាន

នាយករងប្រតិបត្តិអាជីវកម្មសេវាហិរញ្ញវត្ថុ



ផ៊ីន រ៉ុង

នាយករងប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច



ហេង ប្រុស

នាយករងប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច



ម៉ៃ សិលា

នាយក នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ
និងគាំទ្រព័ត៌មានវិទ្យា



ជា ហេង

នាយក នាយកដ្ឋានវិភាគ និងគ្រប់គ្រង
ប្រព័ន្ធព័ត៌មានវិទ្យា



ជា សៀងលី

នាយក នាយកដ្ឋានហានិភ័យឥណទាន



ផេង ភីនិក្យ

នាយក នាយកដ្ឋានធនាគារព្រំប្រទល់



សុខ គីមសែន

នាយក នាយកដ្ឋានឥណទានខ្នាតតូច



ហេង ចាន់រីដ្ឋា

នាយក នាយកដ្ឋានដៃគូអាជីវកម្មខ្នាតតូច



ប៉ាន ចន្ទ្រា

នាយិកា នាយកដ្ឋានប្រតិបត្តិការសាខា



ចាន រ៉ុង

នាយក នាយកដ្ឋានតេស្តបាល



អៀន សុភ័ក្ត្រណា

នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ



អៀង គីមស៊ី

នាយក នាយកដ្ឋានលទ្ធផលអាជីវកម្ម
និងប្រព័ន្ធធនាគារស្នូល



ស៊ីម គីមសេង

នាយក នាយកដ្ឋានគ្រប់គ្រងសាខា



ចាន់ ចិន្តា

នាយិកា នាយកដ្ឋានទូទាត់អន្តរជាតិ



សាន រ៉ុង

នាយក នាយកដ្ឋានលេខាធិការក្រុមហ៊ុន



សៀ រ៉ុង

នាយក នាយកដ្ឋានគុណភាពសេវាកម្មផ្ទៃក្នុង



រ៉ុង កា

នាយក នាយកដ្ឋានផែនការ ធនធានមនុស្ស
និងគ្រប់គ្រងលទ្ធផលការងារ



ចាន គីម

នាយកប្រតិបត្តិគ្រប់គ្រងគម្រោង



SAM MATHAI

នាយកប្រតិបត្តិឌីជីថល



អៀង សុចល

នាយក នាយកដ្ឋានប្រតិបត្តិការឌីជីថល



ជា ចាន់លក្ខណា

នាយិកា នាយកដ្ឋានបណ្តុះបណ្តាល និង
អភិវឌ្ឍន៍បុគ្គលិក



ស្រីន គុលា

នាយក នាយកដ្ឋានទូទាត់សំណង
និងអត្ថប្រយោជន៍



រ៉ុង រ៉ុង

នាយក នាយកដ្ឋានរដ្ឋបាល



គក ណារ៉ុន

នាយិកា នាយកដ្ឋានប្រតិបត្តិការ




ណាង គីណាល់

នាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង



១.៩ រចនាសម្ព័ន្ធតុល្លាគ្រប់គ្រង






១.១០ ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ

នៅក្នុងការត្រួតពិនិត្យជ័រីងម៉ាដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យក្រុមប្រឹក្សាភិបាលរបស់ខ្លួន គណៈគ្រប់គ្រងជាន់ខ្ពស់បានកំពុងចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងហានិភ័យ និងការអនុលោមទៅតាមក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម។ ទាំងពីរមុខងារនៃខ្សែការពារទី២ កំពុងដើរតួយ៉ាងសំខាន់នៅក្នុងធនាគារដែលជាតារាងលើកដ៏មានប្រសិទ្ធភាពក្នុងការរក្សាកំណើន និងនិរន្តរភាពរយៈពេលវែងរបស់ធនាគារ។


តាមបច្ចេកទេស ដើម្បីធានាបាននូវការអនុវត្តល្អបំផុតនៃប្រតិបត្តិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ធនាគារបានកំណត់វិសាលភាពច្បាស់លាស់នៃការងារ និងទំនួលខុសត្រូវ ហើយត្រូវបានបែងចែកជា ៣ ខ្សែមុខងារស្នូល (ខ្សែការពារទាំងបី)។



១.១០.១ ដំណើរការនៃការគ្រប់គ្រងហានិភ័យ

អត្តនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រធនាគារ ក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ដែលពាក់ព័ន្ធនឹងការអនុវត្តការងាររបស់បុគ្គលិក ក៏ដូចជាដំណើរការ និងនីតិវិធីនៃនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។ បន្ទាប់ពីហានិភ័យត្រូវបានកំណត់នោះ ការវិភាគ និងការវាយតម្លៃហានិភ័យ ក៏នឹងត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីលទ្ធភាពនៃការកើតឡើង និងផលប៉ះពាល់ដែលអាចកើតមានឡើង។ ជំហាននេះ ការគ្រប់គ្រងហានិភ័យនឹងជួយធានាឱ្យមានភាពស៊ីសង្វាក់គ្នានៃការកំណត់អត្តសញ្ញាណហានិភ័យ និងដើម្បីធានាឱ្យមានការត្រួតពិនិត្យ និងរាយការណ៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាលើហានិភ័យដែលបានកំណត់នៅក្នុងធនាគារ។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលខ្លួនបានកំណត់ ធនាគារបានបង្កើត និងអនុវត្តយន្តការក្នុងការឆ្លើយតបទៅនឹងហានិភ័យ ដើម្បីដោះស្រាយ និង/ឬ កាត់បន្ថយកម្រិតនៃហានិភ័យ ឱ្យមកនៅត្រឹមកម្រិតដែលអាចទទួលយកបាន ដែលយន្តការទាំងនោះមានដូចជា ការកាត់បន្ថយហានិភ័យ ការជៀសវាងហានិភ័យ ការផ្ទេរហានិភ័យ និងការទទួលយកហានិភ័យ។



១.១០.២ ចំណាត់ថ្នាក់ហានិភ័យ និងការគ្រប់គ្រង

ហានិភ័យឥណទាន

ក្រោមសម្ពាធនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីការអូសបន្លាយនៃសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ការបញ្ចុះសង្គ្រាមនៅអ៊ីស្រាអែល ការកើនឡើងនៃអត្រាការប្រាក់ និងការថមថយនូវតម្លៃការក្នុងសេដ្ឋកិច្ច ធនាគារអាចគ្រប់គ្រងផលប៉ះពាល់ហានិភ័យ (PARMO+) បាន ២.៥៤% ក្នុងឆ្នាំ ២០២៣ បើធៀបទៅនឹងវិស័យធនាគារបច្ចុប្បន្នដែលមាន PARMO+ ជាមធ្យមលើសពី ៦%។

នៅឆ្នាំ ២០២៤ ធនាគារបន្តពង្រឹងគុណភាពឥណទាន និងការធ្វើពិពិធកម្ម ផលប៉ះពាល់តាមរយៈការគ្រប់គ្រង និងធ្វើឱ្យមានតុល្យភាពជាមួយវិស័យអាជីវកម្ម និងវិស័យថវិកា។ លើសពីនេះ ធនាគារនឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគំរូវិភាគឥណទាន ការធ្វើស្រួសស្រួលឥណទានជាប្រចាំ និងការជំរុញឧបករណ៍ត្រួតពិនិត្យ និងរាយការណ៍។ ធនាគារនឹងពង្រឹងការអនុវត្តសង្គម បរិស្ថាន និងអភិបាលកិច្ច (ESG) តាមរយៈគោលនយោបាយ នីតិវិធី និងឧបករណ៍ដែលផ្អែកលើគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជា។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ ដែលកើតឡើងបណ្តាលមកពី កង្វះខាត ឬភាពធ្ងន់ប្រហែសនៃដំណើររបស់មនុស្ស ឬ ប្រព័ន្ធធនាគារ ឬ មកពីព្រឹត្តិការណ៍ខាងក្រៅ។ ដោយដំណើរការ នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការ រួមបញ្ចូលមានដូចជា ការបង្កើតក្របខ័ណ្ឌគ្រប់គ្រងហានិភ័យប្រតិបត្តិការមួយច្បាស់លាស់ និងការកំណត់តួនាទី និងការទទួលខុសត្រូវនៃខ្សែការពារទាំង៣ ព្រមទាំងកំណត់ខ្សែបន្ទាត់នៃការរាយការណ៍ និងយន្តការកែលម្អដំណើរការមួយដ៏ត្រឹមត្រូវ។

ជាងនោះទៅទៀតធនាគារ ក៏បានបង្កើតគោលនយោបាយ នីតិវិធី និងឧបករណ៍គ្រប់គ្រងផ្ទៃក្នុងផ្សេងៗ រួមទាំងការគ្រប់គ្រងឧបទ្វីបហេតុ ការវាយតម្លៃហានិភ័យ និងការត្រួតពិនិត្យដោយខ្លួនឯង (RCSA) ការវាយតម្លៃហានិភ័យនៃផលិតផល/បទប្បញ្ញត្តិ និងការត្រួតពិនិត្យ និងស្វែងរកការកេងបន្លំ ។ល។ ត្រូវបានអនុវត្ត និងត្រួតពិនិត្យជាប្រចាំ ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ នៃសកម្មភាពអាជីវកម្មធនាគារ និងដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ។

នៅក្នុងឆ្នាំ ២០២៤ ធនាគារបន្តពង្រឹងបន្ថែមទៅលើ អភិបាលកិច្ច និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង តាមរយៈការពង្រឹង និងធ្វើឱ្យប្រសើរឡើងទៅលើឧបករណ៍គ្រប់គ្រងហានិភ័យប្រតិបត្តិការ និងរបាយការណ៍តាមដាន។

ហានិភ័យសន្ទនីយភាព និងសោធនភាព

ធនាគារយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសន្ទនីយភាព និងដើមទុនរបស់ខ្លួន ដោយបានកំណត់ទ្រនាប់ផ្ទៃក្នុងលើសពីតម្លៃការនៃបទប្បញ្ញត្តិ ដើម្បីធានាបាននូវអនុលោមភាពពេញលេញ និងស្ថានភាពសន្ទនីយភាពដ៏រឹងមាំ។ ធនាគារបានរក្សានូវអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិត ២២៧.៤០% និងអនុបាតសោធនភាព (CAR) ក្នុងកម្រិត ១៨.៩៤% ក្នុងឆ្នាំ ២០២៣ ដែលអនុលោមតាមដែនកំណត់ទាំងផ្ទៃក្នុង និងបទប្បញ្ញត្តិ។ អនុបាតសន្ទនីយភាពផ្សេងៗទៀតត្រូវបានកំណត់និងត្រួតពិនិត្យតាមរយៈសូចនាករហានិភ័យគន្លឹះ រួមមានប្រាក់បញ្ញើប្រមូលផ្តុំ តម្រូវការទុនបម្រុង ស្ថានភាពសាច់ប្រាក់ ទ្រព្យសកម្មងាយស្រួល និងអនុបាតប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើ។ ហានិភ័យសន្ទនីយភាព និងសោធនភាព ត្រូវបានតាមដាន និងត្រួតពិនិត្យជាប្រចាំយ៉ាងតឹងរ៉ឹងដោយគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) និងគណៈកម្មការត្រួតពិនិត្យហានិភ័យ (ROC) ដែលការវិភាគ ការត្រួតពិនិត្យ និងការតាមដានជាប្រចាំ ត្រូវបានអនុវត្តដោយនាយកដ្ឋានទទួលបន្ទុក។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់សំដៅលើភាពប្រែប្រួលនៃចំណូលការប្រាក់សុទ្ធ ដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតនៃអត្រាការប្រាក់ និងការប្រែប្រួលសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ផលប៉ះពាល់នៃហានិភ័យអត្រាការប្រាក់ ទាក់ទងជាចម្បងទៅនឹងប្រាក់កម្ចី ប្រាក់បញ្ញើរបស់អតិថិជន និងការខ្ចីប្រាក់។ ធនាគារបានធ្វើការវិភាគ និងតាមដានយ៉ាងដិតដល់ជាប្រចាំនូវការប្រែប្រួលអត្រាការប្រាក់នៅក្នុងទីផ្សារ តាមរយៈព័ត៌មានគ្រប់គ្រាន់ និងអាចជឿជាក់បានអំពីទីផ្សារ វិស័យធនាគារ គោលនយោបាយប្រែប្រួលរបស់ធនាគារជាតិនៃកម្ពុជា គោលនយោបាយអត្រាការប្រាក់នៅបរទេសពីធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអឺរ៉ុប និងធនាគារកណ្តាលផ្សេងៗក្នុងតំបន់ដើម្បីមានភាពសកម្មក្នុងការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ ធនាគារបានអនុវត្តជាប្រចាំនូវការធ្វើស្រួសស្រួលអត្រាការប្រាក់ និងរាយការណ៍ជូនគណៈកម្មការត្រួតពិនិត្យហានិភ័យ និងក្រុមប្រឹក្សាភិបាលសម្រាប់ព័ត៌មាន ឬការសម្រេចចិត្ត។

ហានិភ័យផ្សេងៗ

ហានិភ័យផ្សេងៗ សំដៅដល់ហានិភ័យដែលកើតឡើងពីការសម្រេចចិត្តអាជីវកម្មមិនល្អ ឬការអនុវត្តមិនត្រឹមត្រូវ និង/ឬមិនសមរម្យចំពោះការសម្រេចចិត្តទាំងនោះ ក៏ដូចជាព្រឹត្តិការណ៍អវិជ្ជមានចំពោះធនាគារ។ ហានិភ័យទាំងនោះរួមមាន ហានិភ័យផ្នែកព័ត៌មានវិទ្យា ហានិភ័យអត្រាប្តូរប្រាក់ ហានិភ័យកេរ្តិ៍ឈ្មោះ ហានិភ័យផ្នែកច្បាប់ និងហានិភ័យប្រតិបត្តិតាម ។ ធនាគារបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យទាំងនេះដោយប្រុងប្រយ័ត្ន តាមរយៈសូចនាករហានិភ័យគន្លឹះដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

១.១០.៣ នាយកដ្ឋានប្រតិបត្តិតាម

នាយកដ្ឋាននេះត្រួតពិនិត្យដោយផ្ទាល់ពីគណៈកម្មការត្រួតពិនិត្យហានិភ័យ និងក្រុមប្រឹក្សាភិបាល និងមានមុខងារចម្បងចំនួនពីរគឺ

- មុខងារអនុលោមតាមបទប្បញ្ញត្តិ៖ ការវាយតម្លៃហានិភ័យវិធីសាស្ត្រផ្អែកតាមហានិភ័យ នៅក្នុងកម្រិតសាខាត្រូវបានអនុវត្តដែលរួមបញ្ចូលនៅក្នុងវិសាលភាពស្នូលនៃវិស័យប្តូរវិធី ការដោះស្រាយបណ្តឹងអតិថិជន និងការរាយការណ៍ជាដើម។
- មុខងារប្រឆាំងការសម្អាតប្រាក់៖ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យត្រូវធានាថាធនាគារអាចទប់ស្កាត់ ស្វែងរក និងរាយការណ៍ប្រតិបត្តិការសង្ស័យទាក់ទងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យទៅនិយ័តករ។

យន្តការស្តីពីការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងបានដាក់បញ្ចូល និងអនុវត្តនៅក្នុងប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃ និងយន្តការផ្សេងៗ ដូចជា ការទទួលស្គាល់អតិថិជន ការយកចិត្តទុកដាក់ស្គាល់អតិថិជន/ការបន្តការយកចិត្តទុកដាក់ស្គាល់អតិថិជន និងការដាក់ទណ្ឌកម្មដែលត្រូវបានអនុវត្តគ្រប់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយធនាគារ ក្នុងការការពារ ការស្វែងរក និងការរាយការណ៍។

១.១១ នាយកដ្ឋាន ធនធានមនុស្ស

សមិទ្ធផលនាយកដ្ឋានធនធានមនុស្សក្នុងឆ្នាំ២០២៣

ក្នុងឆ្នាំសារពើពន្ធធ២០២៣ ធនធានមនុស្សនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វប្បធម៌ដែលមានប្រសិទ្ធភាពខ្ពស់ ការអភិវឌ្ឍបុគ្គលិក និងការកែលម្អជាបន្តបន្ទាប់។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ធនាគារបានបង្កើតនូវវប្បធម៌រួមដ៏រឹងមាំមួយដែលមានគោលបំណងធ្វើឱ្យធនាគារអេស ប៊ី អាយ លី ហ្វរ ម.ក ក្លាយជាកន្លែងធ្វើការប្រកបដោយសុភាព និងការរួមបញ្ចូលនៅភាពចម្រុះកាន់តែច្រើនដែលនិយោជិតអាចបង្កើតទំនាក់ទំនង បន្តរីកចម្រើន និងទទួលបានភាពជោគជ័យជាមួយគ្នា។

ប្រព័ន្ធខ្ចីដីថវិកាបស់ធនធានមនុស្សសម្រាប់ប្រតិបត្តិការដ៏ល្អឥតខ្ចោះ

ស្របជាមួយនឹងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ ធនធានមនុស្សបានបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រព័ន្ធខ្ចីដីថវិកាបស់ធនធានមនុស្ស ដែលពាក់ព័ន្ធនឹងការសម្រួលដំណើរការផ្សេងៗ រួមមានព័ត៌មាន របស់បុគ្គលិក ប្រាក់បៀវត្សរ៍ ការគ្រប់គ្រងទិន្នន័យការងារ ការជ្រើសរើស និងការគ្រប់គ្រងការអនុវត្តការងារតាមរយៈ HRIS និងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)។ ប្រព័ន្ធខ្ចីដីថវិកាទាំងនេះបានធ្វើឱ្យធនធានមនុស្សផ្តល់ភាពងាយស្រួល និងរហ័សដល់បុគ្គលិកទាំងអស់។

ការវិនិយោគលើការសិក្សា និងការអភិវឌ្ឍបុគ្គលិក

ធនាគារតែងតែចាត់ទុកបុគ្គលិកជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាកត្តាជំរុញនៃភាពជោគជ័យនៃអាជីវកម្ម។ ធនាគារបន្តផ្ដោតលើការជំរុញវប្បធម៌ គុណភាព និងការកែលម្អជាបន្តបន្ទាប់ ដែលជាយុទ្ធសាស្ត្រជម្រុញ និងគាំទ្រដល់បុគ្គលិកក្នុងការសិក្សា និងអភិវឌ្ឍជំនាញ ដើម្បីធានាថាបុគ្គលិករបស់យើងអាចអនុវត្តតួនាទីបច្ចុប្បន្នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឯកសារការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ វិធីសាស្ត្ររបស់ធនាគារគឺដើម្បីអភិវឌ្ឍបុគ្គលិកដោយរួមបញ្ចូលគ្នានូវចំណុចជាច្រើនរួមមាន៖

- ការសិក្សាពីបទពិសោធន៍នៅកន្លែងធ្វើការ
- ការសិក្សាពីកម្មវិធីណែនាំ
- ការសិក្សាតាមរយៈមិត្តរួមការងារ
- ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលផ្លូវការ ទាំងខាងក្នុង និងខាងក្រៅ រួមទាំងកម្មវិធីណែនាំ និងបណ្តុះបណ្តាលផ្សេងៗ

ជាលទ្ធផលក្នុងឆ្នាំ២០២៣នេះ នាយកដ្ឋានធនធានមនុស្សបានផ្តល់នូវវគ្គបណ្តុះបណ្តាលផ្ទៃក្នុងចំនួន ២៨១វគ្គ ដែលធ្វើឡើងសម្រាប់សិក្ខាកាមចំនួន ១៧,២៧៤នាក់។ វគ្គបណ្តុះបណ្តាលទាំងអស់បានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជា៖

- ភាពជាអ្នកដឹកនាំ
- វប្បធម៌របស់ក្រុមហ៊ុន
- ការគ្រប់គ្រងធនធានមនុស្សសម្រាប់បុគ្គលិកទូទៅ
- ការគ្រប់គ្រងការអនុវត្តការងារ
- ជំនាញលក់ប្រកបដោយប្រសិទ្ធភាព
- បទពិសោធន៍របស់អតិថិជន
- ក្រមប្រតិបត្តិ
- ការយល់ដឹងអំពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
- ផែនការបន្តអាជីវកម្ម

បន្ថែមពីលើវគ្គបណ្តុះបណ្តាលផ្ទៃក្នុងខាងលើនេះ ធនាគារក៏បានបញ្ជូនបុគ្គលិកចំនួន ២២៩នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលចំនួន១៨វគ្គ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដែលនៅក្រោមសមាគមធនាគារនៅកម្ពុជា (ABC) ដែលវគ្គសិក្សាទាំងនោះរួមមាន៖

- ការគ្រប់គ្រងហានិភ័យជាមូលដ្ឋាន
- វិញ្ញាបនបត្រផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ
- ការអនុលោមតាមច្បាប់បទប្បញ្ញត្តិ
- តួនាទីរបស់អភិបាលកិច្ចក្នុងការធានាការប្តេជ្ញាចិត្ត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការការពារអតិថិជននៅក្នុងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ (សម្រាប់នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល)
- ការបណ្តុះបណ្តាលការកសាងសមត្ថភាពកម្រិតខ្ពស់ (ការលាតត្រដាងអំពី ESG ការពិភាក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើសេវាធនាគារឌីជីថល)
- សុខភាព និងសុវត្ថិភាពការងារ

បន្ថែមពីលើសមិទ្ធផលដែលបានលើកឡើងខាងលើនេះ នាយកដ្ឋានធនធានមនុស្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសុវត្ថិភាពការងារ។ សុខភាព និងសុខុមាលភាពរបស់បុគ្គលិក គឺជាអាទិភាពចម្បងរបស់ធនាគារ។ បុគ្គលិកថ្មីគ្រប់រូបត្រូវបានតម្រូវឱ្យចូលរួមក្នុងកម្មវិធីណែនាំ ដែលមានប្រធានបទសំខាន់មួយគឺសុខភាព និងសុវត្ថិភាពបុគ្គលិក។

លើសពីនេះ ធនាគារបានលើកទឹកចិត្តយ៉ាងសកម្មក្នុងការចូលរួមក្នុងសកម្មភាពកីឡាដូចជា ការជិះកង់ បាល់ទាត់ និងការរត់ម៉ារ៉ាតុង។ គំនិតផ្តួចផ្តើមទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារចំពោះសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិករបស់ធនាគារ។

១.១២ កិច្ចការសង្គម និងការងារមនុស្សធម៌

១.១២ កិច្ចការសង្គម និងការងារមនុស្សធម៌

ធនាគារ អេស ប៊ី អាយ លី ហ្វរ ម.ក ជឿជាក់ថាការធ្វើប្រតិបត្តិការជាប្រចាំរបស់ធនាគារ សកម្មភាពជួយដល់សង្គម និងការងារមនុស្សធម៌ គឺជាផ្នែកមួយដ៏សំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់លើសហគមន៍ទាំងមូល។ ធនាគារមានគោលបំណងចូលរួមបំពេញនូវតួនាទីក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបក្នុងសង្គមរបស់យើង ដែលជាកត្តាមួយដ៏ល្អសម្រាប់ផលប្រយោជន៍រួម និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះមានផលិតផលប្រាក់កម្ចី ដែលមានទំហំកម្ចីគ្រប់ប្រភេទទៅតាមតម្រូវការ ដើម្បីជួយដល់ក្រុមគ្រួសារអតិថិជនដែលមានតម្រូវការដើមទុនតិច និងដើមទុនច្រើន។

ជាពិសេសធនាគារផ្តល់ប្រាក់កម្ចីសិក្សាដែលមានលក្ខណៈអនុគ្រោះពិសេសសម្រាប់ប្អូនៗ ដែលមានបំណងសិក្សាជំនាញដែលខ្លួនពេញចិត្តនៅតាមមហាវិទ្យាល័យបាន ព្រោះវិស័យអប់រំដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍហិរញ្ញវត្ថុគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៀត បុគ្គលិកធនាគារនៅតាមសហគមន៍ បានដើរតួនាទីជាអ្នកប្រឹក្សាគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ និងអាជីវកម្ម តាមរយៈប្រើប្រាស់កម្មវិធីឱ្យបានត្រឹមត្រូវជាមួយគោលបំណងជាក់លាក់ និងចាប់ផ្តើមមានទម្លាប់ក្នុងការសន្សំប្រាក់ ដើម្បីសម្រេចក្តីស្រមៃ និងដោះស្រាយនៅពេលមានបញ្ហាកើតឡើងដោយបានដឹងជាមុន ដូចជាសន្សំសម្រាប់សង្គ្រោះបន្ទាន់ សម្រាប់ការសិក្សាកូន សម្រាប់ពង្រីកអាជីវកម្ម និងទិញរបស់របរប្រើប្រាស់ចាំបាច់នៅក្នុងគ្រួសារជាដើម។

ធនាគារ យល់ឃើញថាការមានទំនួលខុសត្រូវរួមគ្នាចំពោះការងារសង្គម មិនត្រឹមតែជាកិច្ចការងារល្អមួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបំពេញនូវចំនុចវិជ្ជមានដល់អាជីវកម្ម ដែលនាំមកនូវភាពរីកចម្រើនយូរអង្វែង និងភាពរឹងមាំផងដែរ។ ទាំងអស់នេះ គឺជាសកម្មភាពសង្គម និងការងារមនុស្សធម៌ ដែលធនាគារបានចូលរួមតាមរយៈការបរិច្ចាគ និងឧបត្ថម្ភផ្សេងៗ ដែលមានដូចជា៖

- បានចូលរួមកម្មវិធីម៉ាក័តុន ដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន លីហ្វរ ម.ក គ្របដណ្តប់ប្រធានបទ “ដំណើរទៅកាន់មនុស្សធម៌” ក្នុងគោលបំណងប្រមូលថវិការសម្រាប់ផ្តល់ជូនពេទ្យគន្លងបុប្ផា រាជធានីភ្នំពេញ។
- ព្រឹត្តិការណ៍ “ដំរីកង់ដើម្បីមិត្តភាព និងសុខភាពបុគ្គលិក” ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អរបស់បុគ្គលិក និងការពង្រឹងចំណងមិត្តភាពជាក្រុម។
- ការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម” ក្នុងបរិបទ “ផ្តល់ឈាម ផ្តល់ជីវិត យើងអាចធ្វើបានជាច្រើនលើកដើម្បីជួយជីវិតមនុស្ស” ។
- ការចែកជូនអាវីយ៉ែតដល់អ្នកចូលចិត្តហាត់ប្រាណ ដើម្បីលើកទឹកចិត្តដល់ការចូលរួមក្នុងសកម្មភាពហាត់ប្រាណនៅក្នុងសហគមន៍ និងអបអរសាទរទិវាកុមារអន្តរជាតិផងដែរ។
- ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា ព្រមទាំងអង្គការ និងសមាគមជាច្រើនទៀត។
- ធនាគារ អេស ប៊ី អាយ លី ហ្វរ ម.ក បានប្តេជ្ញាចិត្តក្នុងការបង្កើតផលជាវិជ្ជមានដល់សង្គមជាតិ ហើយធនាគារនឹងបន្តគាំទ្រដល់បុព្វហេតុសង្គម និងមនុស្សធម៌ ដែលលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។





ផលិតផល និងសេវាកម្ម

២.១	ឥណទាន	៤៤
២.២	ភតិសន្យា	៤៤
២.៣	ប្រាក់បញ្ញើ និងសន្សំ	៤៥
២.៤	ធនាគារព្រឹមៀវ	៤៥
២.៥	ផ្ទេរប្រាក់	៤៨
២.៥.១	មូលប្បទានបត្រ	៤៨
២.៥.២	ផ្ទេរប្រាក់ក្នុងស្រុក	៤៨
២.៥.៣	ទូទាត់រហ័សក្នុងស្រុក	៤៨
២.៥.៤	ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស	៤៨
២.៥.៥	ផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធវីបផល	៤៩
២.៥.៦	បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)	៤៩

២. ផលិតផល និងសេវាកម្ម

ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនសម្រាប់បុគ្គល និងអាជីវកម្ម។ លើសពីផលិតផលឥណទាន និងសន្សំ យើងក៏ផ្តល់នូវផលិតផលឌីជីថល សេវាផ្ទេរប្រាក់ បង់រំលស់ និងសេវាផ្សេងទៀត ដើម្បីផ្តល់នូវសេវាកម្មល្អបំផុត និងគួរឱ្យទុកចិត្ត ដល់អតិថិជនរបស់យើង។

២.១ ផលិតផលឥណទាន

ស្ថិតក្នុងស្ថានភាពប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ អេស ប៊ី អាយ លី ហ្វរ ម.ក បានបង្កើតផលិតផល ឥណទានច្រើនប្រភេទផ្សេងៗគ្នា សម្រាប់អតិថិជនគ្រប់ប្រភេទដែលស្ថិតនៅក្នុងវិស័យសាធារណៈ សហគ្រាស និងក្រុមហ៊ុន ឯកជនផ្សេងទៀត និងអតិថិជនដែលបច្ចុប្បន្នស្ថិតនៅក្រោមផលប៉ះពាល់របស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារ ដូចដែលមានរៀបរាប់ជូនខាងក្រោម៖

- ឥណទានបុគ្គល និងខ្នាតតូច៖
 - ឥណទានសិក្សា
 - ឥណទានណាណូ
 - ឥណទានណាណូផ្លាស់
 - ឥណទានខ្នាតតូច និងខ្នាតតូចបំផុត
 - ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម
 - ឥណទានគេហដ្ឋាន
- ឥណទានពាណិជ្ជកម្ម៖
 - ឥណទានសំរាប់ក្រុមហ៊ុនអាជីវកម្ម
 - ឥណទានវិបារូបន៍
 - សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

២.២ ភតិសន្យា

គឺជាសេវាហិរញ្ញវត្ថុដែលអតិថិជនចង់ក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យដោយមិនចាំបាច់មានប្រាក់ទាំងអស់នោះទេ ដោយ គ្រាន់តែទូទាត់ប្រាក់ជាមុនមួយចំនួន (ប្រាក់បង់មុន) និងបង់ប្រចាំខែ ឬមធ្យោបាយផ្សេងៗទៀតជាមួយលក្ខខណ្ឌជាក់លាក់ នៃកិច្ចព្រមព្រៀង។ អតិថិជននឹងក្លាយជាម្ចាស់ទ្រព្យជួលនៅពេលដែលការទូទាត់ត្រូវបានទូទាត់រួចរាល់នៅចុងបញ្ចប់នៃកិច្ច ព្រមព្រៀង។

- សេវាភតិសន្យាហិរញ្ញវត្ថុ ម៉ូតូ
- សេវាភតិសន្យាហិរញ្ញវត្ថុ គ្រឿងចក្រធុនធំ

២.៣ ប្រាក់បញ្ញើ និងសន្សំ

ធនាគារ អេស ប៊ី អាយ លី ហ្វរ ម.ក មានផលិតផលប្រាក់បញ្ញើ និងសន្សំជាច្រើនប្រភេទដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់គ្រប់វិស័យអាជីវកម្មនៅក្នុងសហគមន៍កម្ពុជា។

ផលិតផល និងសេវាកម្មខាងក្រោមត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីបំពេញតម្រូវការ និងផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់យើងបានគ្រប់តម្រូវការទៅលើវិស័យធនាគារ។ ការទូទាត់អាចធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទដៃ សាច់ប្រាក់ និងមូលប្បទានបត្រ ផ្ទេរសាច់ប្រាក់ចេញចូលនៅក្នុងប្រទេស និងទៅក្រៅប្រទេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គណនី របស់យើងអាចទទួលបានការប្រាក់បង្គរជាដៀងរាល់ថ្ងៃ។ ផលិតផលសំខាន់ៗរួមមាន៖

- គណនីចរន្ត
- គណនីសន្សំ
- គណនីចម្រើនតាមបំណង
- គណនីចម្រើនផែនការអនាគត
- គណនីបញ្ញើមានកាលកំណត់

២.៤ ធនាគារព្រឹមៀវ

សូមរីករាយជាមួយភាពជាឯកសិទ្ធិ ភាពជាឯកជន និងទីកន្លែងដែលមានសុវត្ថិភាពដើម្បីពិភាក្សាពីតម្រូវការហិរញ្ញវត្ថុ និងដំណោះស្រាយហិរញ្ញវត្ថុណាមួយជាមួយប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារសម្រាប់អ្នក។

រីករាយជាមួយការផ្តល់ជូននូវការងារ Espresso ឬ Latté និងការប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃទៅតាមតម្រូវការ របស់អ្នក។ សូមអញ្ជើញទៅកាន់ទីតាំងធនាគារព្រឹមៀវណាមួយក៏បានទាំងប្រាំមួយទីតាំងដែលនៅជិត និងមានភាពងាយស្រួល សម្រាប់អ្នកនៅតាមសាខារបស់ធនាគាររួមមាន៖

- សាខាជមករា
- សាខាចំការមន
- សាខាទួលគោក
- សាខាច្បារអំពៅ(២)
- សាខាពោធិ៍សែនជ័យ
- សាខាឬស្សីកែវ



បន្ទប់ទទួលភ្ញៀវពិសេសសម្រាប់អ្នក



ប្រធានផ្នែកទំនាក់ទំនងសម្រាប់អ្នក



បញ្ជីដាច់ដោយឡែកសម្រាប់អ្នក



សេវាធនាគារឌីជីថលដ៏ទំនើបសម្រាប់អ្នក

២.៥ ផ្ទេរប្រាក់

២.៥.១ មូលប្បទានបត្រ

អ្នកអាចប្រើប្រាស់មូលប្បទានបត្រ / មូលប្បទានបត្រធនាគារ / មូលប្បទានបត្របញ្ជាក់ / មូលប្បទានបត្រធនាគារ ដៃគូ ជាមួយកម្រៃសេវាទាប និងអាចធ្វើការទូទាត់ជាមួយធនាគារក្នុងស្រុកដទៃទៀត។

២.៥.២ ផ្ទេរប្រាក់ក្នុងស្រុក

អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងស្រុក គឺមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ ភាពជឿជាក់ និង ឆាប់រហ័ស។ ការផ្តើមរបស់យើងក្នុងការសហការជាមួយធនាគារទាំងអស់ក្នុងប្រទេសកម្ពុជា ផ្តល់ឱ្យអតិថិជននូវការផ្ទេរប្រាក់ភ្លាមៗទៅមករវាងគណនីធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក និងគណនីធនាគារផ្សេងទៀតនៅទូទាំងប្រទេស។

២.៥.៣ ទូទាត់រហ័សក្នុងស្រុក

អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាទូទាត់រហ័សក្នុងស្រុក គឺមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ ភាពជឿជាក់ និង ជាពិសេសទទួលបានប្រាក់ភ្លាមៗ។ ការផ្តើមរបស់យើង ក្នុងការសហការជាមួយធនាគារ និងស្ថាប័នប្រាក់បញ្ញើទាំងអស់ ក្នុងប្រទេសកម្ពុជា ផ្តល់ឱ្យអតិថិជននូវការផ្ទេរប្រាក់ភ្លាមៗ ទៅមករវាងគណនីធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក និងគណនី ធនាគារផ្សេងទៀតនៅទូទាំងប្រទេស។

២.៥.៤ ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស

សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស គឺជាសេវាផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន មានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់។ អ្នកអាចទទួលបានបទពិសោធន៍ពីការផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល ឆាប់រហ័ស និង ថ្លៃសេវាទាប។ សេវាកម្មនេះអាចធ្វើបាននៅគ្រប់សាខារបស់ធនាគារទូទាំងប្រទេស។ ជាមួយការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស ទឹកប្រាក់របស់អ្នកនឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគាររបស់អ្នកទទួលបានយ៉ាងឆាប់រហ័ស និងសុវត្ថិភាព។

ធនាគារកណ្តាល / ធនាគារដៃគូ
ការផ្ទេរប្រាក់ពីទៅ គណនីធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក ជាមួយរូបិយប័ណ្ណ ដុល្លារអាមេរិក និង២៥រូបិយប័ណ្ណ ផ្សេងទៀត តាមរយៈធនាគារកណ្តាល និងធនាគារដៃគូរបស់យើង មានដូចខាងក្រោម៖

ល.រ	ប្រភេទរូបិយប័ណ្ណ	ធនាគារកណ្តាល	ស្វីសកូដ
១	ថៃបាត/ដុល្លារអាមេរិក	ធនាគារកសិករថៃ ប្រទេសថៃ	KASITHBK
២	វៀតណាមដុង/ដុល្លារអាមេរិក	ធនាគារវៀតខម ប្រទេសវៀតណាម	BFTVVNVX
៣	ដុល្លារសិង្ហបុរី/ដុល្លារអាមេរិក	ធនាគារស៊ី អាយ អ៊ឹម ប៊ី ប្រទេសសិង្ហបុរី	CIBBSGSG
៤	យ៉ន/ដុល្លារអាមេរិក	ធនាគារពាណិជ្ជ ZHEJIANG CHOUZHOU ប្រទេសចិន	CZCBCN2X

ល.រ	ប្រភេទរូបិយប័ណ្ណ	ធនាគារដៃគូ	ស្វីសកូដ
១	ម៉ាឡេស៊ីហ្គីត	ធនាគារRHB ប្រទេសម៉ាឡេស៊ី	RHBBMYKL
២	២៣រូបិយប័ណ្ណ	ធនាគារមេយប៉ែង ប្រទេសម៉ូដា	MBBEKHPP

២.៥.៥ ផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរីបបេ

សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធរីបបេ អ្នកអាចទទួលបានបទពិសោធន៍នៃការផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័សដែលមានតម្លៃសេវាទាប។ ទឹកប្រាក់របស់អ្នកនឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគាររបស់ អ្នកទទួលបានលឿនជាងមួយម៉ោង។

ធនាគារដៃគូ
ការផ្ទេរប្រាក់ទៅប្រទេសវៀតណាមជារូបិយប័ណ្ណ ដុង/ដុល្លារអាមេរិក នឹងដំណើរការតាមរយៈធនាគារដៃគូរបស់ យើងដែលអាចត្រូវបានប្រើដើម្បីជួយសម្រួលដល់ការទូទាត់ទៅ និងពីធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក៖

ល.រ	ប្រភេទរូបិយប័ណ្ណ	ធនាគារដៃគូ	ស្វីសកូដ
១	វៀតណាមដុង/ដុល្លារអាមេរិក	Tienphong Commercial Joint Stock Bank Vietnam (TP Bank) វៀតណាម	TPBVNVX

២.៥.៦ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ប.ស.ស ជាស្ថាប័នប្រតិបត្តិការតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំ សុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យ ព្រមទាំងជាស្ថាប័ននៃនីតិសាធារណៈ និងមានថវិកាស្វ័យ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អតិថិជនអាចធ្វើការបង់ប្រាក់នៅតាមបញ្ជីបេឡានៅគ្រប់សាខាទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហ្វូ ម.ក។



ធនាគារ ឌីជីថល

៣.១	អេធីអ៊ីម	៥២
៣.២	កម្មវិធីធនាគារចល័ត	៥៤
៣.៣	QR នៅតាមបញ្ជី	៥៤
៣.៤	បណ្ណធនាគារ អេស ប៊ី អាយ លី ហ្វូ	៥៥

៣.១ អេធីអឹម

ម៉ាស៊ីនអេធីអឹមរបស់យើងគឺ ជាម៉ាស៊ីនច្រកចេញចូលតែមួយដែលអនុញ្ញាតឱ្យអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ និងជាបណ្តាញអេធីអឹមដ៏ធំទូលាយដែលជួយឱ្យអ្នកអាចចូលទៅកាន់គណនីរបស់ អ្នកបានភ្លាមៗ គ្រប់ពេលវេលា។ ម៉ាស៊ីនអេធីអឹមរបស់យើងអនុញ្ញាតឱ្យអ្នកធ្វើប្រតិបត្តិហិរញ្ញវត្ថុមូលដ្ឋានជាសាច់ប្រាក់ និងប័ណ្ណក្នុង ២៤/៧ ដោយមិនត្រូវការទៅកាន់បញ្ជីរបស់ធនាគារឡើយ៖

ទីតាំង / សេវាកម្មធនាគារដោយខ្លួនឯងជាមួយ ម៉ាស៊ីន អេធីអឹម ២៤/៧៖

-  ដក | ដាក់ប្រាក់ បានជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
-  ពិនិត្យសមតុល្យសាច់ប្រាក់
-  ប្តូរលេខសង្វាក់របស់បណ្ណ
-  ទាញយករបាយការណ៍សង្ខេប



៣.២ កម្មវិធីធនាគារចល័ត

កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហ្វរ គឺសម្រាប់អតិថិជនដែលចង់ចូលប្រើប្រាស់គណនីរបស់ពួកគេបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពងាយស្រួល ហើយជាកម្មវិធីធនាគារចល័តដែលបម្រើប្រជាជនកម្ពុជាទូទាំងប្រទេស និងជាដៃគូធនាគារ ចល័តដែលអ្នកទុកចិត្តបាន។



៣.៣ QR នៅតាមបញ្ជី

ឥឡូវនេះ អ្នកអាចមកកាន់សាខារបស់ធនាគារ ដើម្បីធ្វើការដាក់ប្រាក់ ឬដកប្រាក់យ៉ាងរលូនដោយមិនចាំបាច់មានឯកសារ ហត្ថលេខាឡើយ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហ្វរ ហើយស្កេន KHQR នៅលើបញ្ជី ដើម្បីចាប់ផ្តើមប្រតិបត្តិការ។ ហេតុនេះតាមបញ្ជីនឹងចាប់ផ្តើមដំណើរការ និងបម្រើការទៅតាមតម្រូវការរបស់អ្នក។



៣.៤ បណ្ណធនាគារ អេស ប៊ី អាយ លី ហ្វរ

បណ្ណធនាគារ អេស ប៊ី អាយ លី ហ្វរ ជាបណ្ណដែលផ្តល់ជូននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនយ៉ាង ហើយត្រូវបាន រចនាឡើងជាមួយភាពល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង និងការផ្តោតទៅលើការផ្តល់នូវសេវាកម្មដ៏ពិសេសពីធនាគារដែល ប្រកបទៅដោយសុវត្ថិភាព ឯកជនភាព និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធដល់នៅធនាគារ អេស ប៊ី អាយ លី ហ្វរ និងឯកសិទ្ធិ ភាពពិសេសក្នុងការចូលទៅកាន់កន្លែងសម្រាកនៅអាកាសយានដ្ឋាន សណ្ឋាគារ ហាងទំនើបៗ ភោជនីយដ្ឋាន ជាច្រើនទៀត ជុំវិញសកលលោក រួមទាំងអត្ថប្រយោជន៍ជាច្រើនដូចជា៖

អត្ថប្រយោជន៍ជាច្រើនទៀតដូចជា

- បណ្ណស៊ីអេសអេស (CSS) របស់ធនាគារ អាចធ្វើប្រតិបត្តិការបាននៅតាមបណ្តាម៉ាស៊ីនអេសអិម ជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។
- មានភាពងាយស្រួល និងប្រើប្រាស់ទូទាំងពិភពលោក គ្រប់ទីកន្លែងដែលមានទទួលយកបណ្ណវីសា (VISA)
- ធ្វើការទូទាត់ ឬទិញទំនិញតាមរយៈម៉ាស៊ីនឆ្លុះបញ្ចាំង និងតាមអ៊ីនធឺណិត
- ដកប្រាក់ពីម៉ាស៊ីនអេសអិម ជាង ២លានកន្លែងនៅទូទាំងពិភពលោក
- សុវត្ថិភាពក្នុងការបញ្ជាទិញតាមអ៊ីនធឺណិតជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត 3DS
- ការជូនដំណឹងសារអេឡិចត្រូនិច (SMS) លើគ្រប់ប្រតិបត្តិការ
- រីករាយជាមួយប្រមូលនិធិច្រើនសន្លឹកសន្លាប់ពី វីសា (VISA) នៅទូទាំងពិភពលោក
- ប្រតិបត្តិការសង្ខេបនៅលើកម្មវិធីទូរសព្ទចល័ត អេស ប៊ី អាយ លី ហ្វរ
- កាន់តែងាយស្រួល និងមានសុវត្ថិភាពជាងកាន់សាច់ប្រាក់
- ទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ ១%
- សមាជិកបណ្ណមាស និងបណ្ណផ្លាទីនៀម ទទួលបានការធានារ៉ាប់រង លើការធ្វើដំណើររហូតដល់ ១ លានដុល្លារអាមេរិក
- ចូលទៅកន្លែងសម្រាកនៅអាកាសយានដ្ឋានជាង ១៣០០ កន្លែងនៅទូទាំងពិភពលោកសម្រាប់សមាជិកបណ្ណមាស និង បណ្ណផ្លាទីនៀម





របាយការណ៍ ហិរញ្ញវត្ថុ

៤.១	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៥៨
៤.២	របាយការណ៍របស់សវនករឯករាជ្យ	៦១
៤.៣	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦៤
៤.៤	របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ	៦៥
៤.៥	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៦៦
៤.៦	របាយការណ៍លំហូរសាច់ប្រាក់	៦៨

៤.១ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារអេស ប៊ី អាយ លី ហ្វរ ម.ក (ហៅកាត់ថា ធនាគារ) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពអាជីវកម្មចម្បង

គោលដៅរបស់ធនាគារគឺធ្វើការផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជទាំងអស់ដល់រូបវន្តបុគ្គល សហគ្រាសធុន តូចនិងមធ្យម ក្រុមហ៊ុន និងសាជីវកម្មទូទៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងៗទៀត ដូចដែលបានធ្វើឡើងដោយធនាគារពាណិជ្ជអន្តរជាតិទាំងអស់។ គោលបំណងរបស់ធនាគារគឺដើម្បីជួយដល់ប្រទេសកម្ពុជា អាជីវកម្ម និងប្រជាពលរដ្ឋកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការរីកលូតលាស់ក្នុងអាជីវកម្ម ដោយធ្វើការផ្តល់នូវសេវាធនាគារប្រកបដោយវិជ្ជាជីវៈខ្ពស់ បច្ចេកវិទ្យាជឿនលឿនក្នុងវិស័យធនាគារ ជាមួយនឹងហិរញ្ញប្បទានដែលមានលក្ខណៈសមរម្យ។

- ធនាគារ មានសកម្មភាពអាជីវកម្មចម្បងៗដូចខាងក្រោម ៖
- ក. ប្រតិបត្តិការនៃសកម្មភាពធនាគារតាមរយៈការផ្តល់សេវាធនាគារ និង
 - ខ. សកម្មភាពអាជីវកម្មផ្សេងទៀត ដែលត្រូវបានចាត់ទុកថាសមស្របចំពោះធនាគារ និងដែលអនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៦៥។

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬទូទាត់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ ធនាគារបានបង្កើនដើមទុនពី ៧៥.០០០.០០០ ដុល្លារអាមេរិក ទៅ ១០០.០០០.០០០ ដុល្លារអាមេរិក ដោយការដាក់សាច់ប្រាក់សុទ្ធ។

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិក និងរចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនរបស់ធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របពាក់ព័ន្ធទៅនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

- គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖
- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុល របស់ បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
 - ខ. មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីបំណុលផ្សេងនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបាន ឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយ-ការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក Shuzo Shikata	ប្រធានក្រុមប្រឹក្សាភិបាល (បានតែងតាំងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣)
លោកអ្នកឧកញ៉ា លី ហ្វរ	ប្រធានក្រុមប្រឹក្សាភិបាល (រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣)
លោក Makoto Miyazaki	អភិបាល
លោក Eiichiro So	អភិបាល
អ្នកឧកញ៉ា លី សុភ័ក្ត្រ	អភិបាល (បានតែងតាំងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣)
ឧកញ៉ា លី សុភាព	អភិបាល
លោក ខែក រ៉ាវី	អភិបាលឯករាជ្យ
លោក ហ្វរ វ៉េបុត្ត	អភិបាលឯករាជ្យ
លោកស្រី Wan Chi Ng	អភិបាលឯករាជ្យ (បានតែងតាំងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)
លោក កែណេម វីដាណូ	អភិបាលឯករាជ្យ (រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

- ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖
- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
 - ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
 - iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
 - iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
 - v) គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល




លោក Shuzo Shikata
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

៤.២ របាយការណ៍របស់សវនករឯករាជ្យ

ជូនភាគទុនិករបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ហៅកាត់ថា (ធនាគារ) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ហៅកាត់ថា (CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗនិងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យការវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។

យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗ នោះទេហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើង ឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញទៅលើព័ត៌មានផ្សេងៗ ដែលយើងបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។

- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា វាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើងនោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញ ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្មព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយវ៉ែតផ័រហាវឌូកើស៍ (ខេមបូឌា)



ឡាង ហ៊ី
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

៤.៣ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១៤.៨៨៨.៣៩៥	៦០.៨០២.៧៥៤	១៥.៤៤៧.០០៨	៦៣.៥៩៥.៣៣២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៥	៥២.៧៨៥.៩៥៦	២១៥.៦៣០.៦៣០	៣៦.៩០៦.២៩១	១៥១.៩៤៣.២០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	៣៦.៦៥៥.១៦៧	១៤៩.៧៣៦.៣៥៧	៨.៤១៨.៦៦៥	៣៤.៦៥៩.៦៤៤
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៧	៧១២.៧៤៦.១៨២	២.៩១១.៥៦៨.១៥៣	៦៥៩.០២៥.៥៩៣	២.៧១៣.២០៨.៣៦៦
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៨	៥៥.៤២៥.១៨៩	២២៦.៤១១.៨៩៧	៤៥.៥៤២.១៥៣	១៨៧.៤៩៧.០៤៤
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	១០.២០៩.៨៦០	៤១.៧០៧.២៧៨	១១.៦៥៦.១៥៨	៤៧.៩៨៨.៤០២
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៨.៨៦៦.១៥៦	៣៦.២១៨.២៤៧	១០.៩០២.៤៨២	៤៤.៨៨៥.៥១៨
ទ្រព្យសកម្មអរូបី	១១	៦.៩០៤.៨២៥	២៨.២០៦.២១០	៤.៥៣១.៤៣៧	១៨.៦៥៥.៩២៦
ពន្ធពន្យារជាទ្រព្យសកម្ម	១២	-	-	៥១.៧៣៥	២១២.៩៩៣
ទ្រព្យសកម្មផ្សេងៗ	១៣	៥.៣៩៣.៣៧៩	២២.០៣១.៩៥៣	៥.៦៨៤.៩៥៣	២៣.៤០៤.៩៥២
ទ្រព្យសកម្មសរុប		៩០៣.៨៧១.១០៩	៣.៦៩២.៣១៣.៤៧៩	៧៩៨.១៦៦.៤៧៥	៣.២៩៦.០៥១.៣៧៧

បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៥៤៧.៤៥១.២១៧	២.២៣៦.៣៣៨.២២១	៤៧៨.៧៩៦.៥១២	១.៩៧១.២០៥.២៤០
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	១១៧.៩៩៣.៧៩៧	៤៨២.០០៤.៤៩៧	១២៩.៥២០.១៩២	៥៣៣.២៣៤.៦៣០
មូលបត្របំណុលដែលបានបោះផ្សាយ	១៦	-	-	១៥.១១៧.៣៧២	៦២.២៣៨.២២១
ប្រាក់កម្ចី	១៧	៥៥.៧៦៧.៦៩១	២២៧.៨១១.០១៨	៣៤.៥០២.២៨៩	១៤២.០៤៥.៩២៤
បំណុលបន្ទាប់បន្សំ	១៨	៤៧.៩០១.៣៩៨	១៩៥.៦៧៧.០៤៧	៣៦.៤៥១.២៦០	១៥០.០៦៩.៨៣៧
បំណុលភកិសន្យា	៩	១០.៨៣០.៩៥១	៤៤.២៤៤.៣៩៤	១១.៩៩១.២៨៣	៤៩.៣៦៨.១១២
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៩	៧៧.៩៣១	៣១៨.៣៤៨	៩៣.៥៦១	៣៨៥.១៩១
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	៣១(ក)	១៦៧.៤១៥	៦៨៣.៨៩០	៦៥៣.៧១២	២.៦៩១.៣៣២
ពន្ធពន្យារជាបំណុល	១២	៥៥៩.៨០៣	២.២៨៦.៧៩៥	-	-
បំណុលផ្សេងៗ	២០	៧.៣៨១.០៥១	៣០.១៥១.៥៩៣	៣.៦៨៥.៩៦០	១៥.១៧៥.០៩៧
បំណុលសរុប		៧៨៨.១៣១.១៦៤	៣.២១៩.៥១៥.៨០៣	៧១០.៨១២.១៤១	២.៩២៦.៤១៣.៥៨៤

មូលធន					
ដើមទុន	២១	១០០.០០០.០០០	៤០៥.៨០៣.៩៣៥	៧៥.០០០.០០០	៣០៣.០៥៣.៩៣៥
ទុនបម្រុងកាតព្វកិច្ច	២២	៦៤៦.០២៣	២.៦៣៨.៤០១	៤៧៦.៧៤៣	១.៩៤២.៦៦០
ទុនបម្រុងតាមបទប្បញ្ញត្តិ	២៣	១១.៥៥០.៣២៣	៤៧.១៥១.៩៥៩	៩.១១០.៧៦៣	៣៧.១២៥.៣៦៧
ប្រាក់ចំណេញរក្សាទុក		៣.៥៤៣.៥៩៩	១៤.៤១៨.៤៩១	២.៧៦៦.៨២៨	១១.២២៥.៩៦៣
ទុនបម្រុងផ្សេងៗ		-	២.៧៨៤.៨៩០	-	៦.២៨៩.៨៦៨
មូលធនសរុប		១១៥.៧៣៩.៩៤៥	៤៧២.៧៩៧.៦៧៦	៨៧.៣៥៤.៣៣៤	៣៥៩.៦៣៧.៧៩៣

បំណុល និងមូលធនសរុប	៩០៣.៨៧១.១០៩	៣.៦៩២.៣១៣.៤៧៩	៧៩៨.១៦៦.៤៧៥	៣.២៩៦.០៥១.៣៧៧
--------------------	-------------	---------------	-------------	---------------

នេះគឺជារបាយការណ៍ដែលបានស្រង់ចេញហើយរបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មពេញលេញ

៤.៤ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៤	៨១.៤៣១.៧០៩	៣៣៤.៦៨៤.៣២៤	៧០.៩១១.៩៤៣	២៨៩.៨១៧.១១១
ចំណាយការប្រាក់	២៤	(៤៦.២៦៩.៨៥៤)	(១៩០.១៦៩.១០០)	(៣៤.៦៩៥.៤៣៧)	(១៤១.៨០០.២៥១)
ចំណូលការប្រាក់សុទ្ធ	២៤	៣៥.១៦១.៨៥៥	១៤៤.៥១៥.២២៤	៣៦.២១៦.៥០៦	១៤៨.០១៦.៨៦០
ចំណូលកម្រៃជើងសា	២៥	៦៩០.៨៩៨	២.៨៣៩.៥៩១	១២៤.១៦៩	៥០៧.៤៧៩
ចំណាយកម្រៃជើងសា	២៥	(១.០៧៩.៧៣៣)	(៤.៤៣៧.៧០៣)	(៩១៥.៦៣៥)	(៣.៧៤២.២០០)
ចំណាយកម្រៃជើងសាសុទ្ធ	២៥	(៣៨៨.៨៣៥)	(១.៥៩៨.១១២)	(៧៩១.៤៦៦)	(៣.២៣៤.៧២១)
ចំណូលផ្សេងៗ	២៦	១.០៤០.៣០៩	៤.២៧៥.៦៧០	១.១៨៨.៨៦៣	៤.៨៥៨.៨៨៣
ខាតពីការថយចុះតម្លៃឥណទាន	២៧	(២.៦៦៧.៤៧៤)	(១០.៩៦៣.៣១៨)	(១.៣០៣.៧៧៧)	(៥.៣២៨.៥៣៧)
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ		៤១៨.៤៨០	១.៧១៩.៩៥៣	(៣៨៦.៣៨៣)	(១.៥៧៩.៦៥៤)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		(១.២០៨.៦៨៥)	(៤.៩៦៧.៦៩៥)	(៥០១.២៩៧)	(២.០៤៨.៨០១)

ចំណាយ					
ចំណាយបុគ្គលិក	២៨	(១៧.៤៥១.៧៣៩)	(៧១.៧២៦.៦៤៧)	(១៧.៥២៩.៥៥៩)	(៧១.៦៤៣.៣០៨)
ចំណាយរំលស់	២៩	(៥.១០៤.៥៥០)	(២០.៩៧៩.៧០១)	(៤.៣៧០.៤១០)	(១៧.៨៦១.៨៦៦)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៦.០៩១.៨៨១)	(២៥.០៣៧.៦៣១)	(៦.១២៩.៤២៥)	(២៥.០៥០.៩៦០)
		(២៨.៦៤៨.១៧០)	(១១៧.៧៤៣.៩៧៩)	(២៨.០២៩.៣៩៤)	(១១៤.៥៥៦.១៣៤)

ចំណេញមុនពន្ធលើប្រាក់ចំណូល	៤.៩១៦.១៦៥	២០.២០៥.៤៣៨	៦.៨៥៤.៣៤៩	២៨.១៧៧.២០៤
---------------------------	-----------	------------	-----------	------------

ចំណាយពន្ធលើប្រាក់ចំណូល	៣១(ខ)	(១.៥៣០.៥៥៤)	(៦.២៩០.៥៧៧)	(១.៥៤៦.៤០៦)	(៦.៣២០.១៦១)
------------------------	-------	-------------	-------------	-------------	-------------

ចំណេញក្នុងឆ្នាំ	៣.៣៨៥.៦១១	១៣.៩១៤.៨៦១	៥.៣៤៧.៩៤៣	២១.៨៥៧.០៤៣
-----------------	-----------	------------	-----------	------------

ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៥០៤.៩៧៨)	-	៣.៦៨៦.៧១៤	
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធរួច	-	(៣.៥០៤.៩៧៨)	-	៣.៦៨៦.៧១៤	

ចំណូលលម្អិតសរុបក្នុងឆ្នាំ	៣.៣៨៥.៦១១	១០.៤០៩.៨៨៣	៥.៣៤៧.៩៤៣	២៥.៥៤៣.៧៥៧
---------------------------	-----------	------------	-----------	------------

ចំណេញរបស់៖				
ម្ចាស់ធនាគារ	៣.៣៨៥.៦១១	១៣.៩១៤.៨៦១	៥.៣៤៧.៩៤៣	២១.៨៥៧.០៤៣

ចំណូលលម្អិតសរុបរបស់៖				
ម្ចាស់ធនាគារ	៣.៣៨៥.៦១១	១០.៤០៩.៨៨៣	៥.៣៤៧.៩៤៣	២៥.៥៤៣.៧៥៧

នេះគឺជារបាយការណ៍ដែលបានស្រង់ចេញហើយរបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មពេញលេញ

៤.៥ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		ទុនបម្រុងកាតព្វកិច្ច		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៧៥.០០០.០០០	៣០៣.០៥៣.៩៣៥	២០៩.៣៤៥	៨៤៩.៨០៤	៤.៩៧០.៦៦២	២០.២០៤.៧៧៤	១.៨២៦.៣៨៤	៧.៣៨២.៣៦៩	-	២.៦០៣.១៥៤	៨២.០០៦.៣៩១	៣៣៤.០៩៤.០៣៦
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	៥.៣៤៧.៩៤៣	២១.៨៥៧.០៤៣	-	-	៥.៣៤៧.៩៤៣	២១.៨៥៧.០៤៣
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	៣.៦៨៦.៧១៤	-	៣.៦៨៦.៧១៤
ចំណេញលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	៥.៣៤៧.៩៤៣	២១.៨៥៧.០៤៣	-	៣.៦៨៦.៧១៤	៥.៣៤៧.៩៤៣	២៥.៥៤៣.៧៥៧
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ នៅក្នុងមូលធន៖												
ផ្ទេរទៅទុនបម្រុងកាតព្វកិច្ច (កំណត់សម្គាល់២២)	-	-	២៦៧.៣៩៨	១.០៩២.៨៥៦	-	-	(២៦៧.៣៩៨)	(១.០៩២.៨៥៦)	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់២៣)	-	-	-	-	៤.១៤០.១០១	១៦.៩២០.៥៩៣	(៤.១៤០.១០១)	(១៦.៩២០.៥៩៣)	-	-	-	-
	-	-	២៦៧.៣៩៨	១.០៩២.៨៥៦	៤.១៤០.១០១	១៦.៩២០.៥៩៣	(៤.៤០៧.៤៩៩)	(១៨.០១៣.៤៤៩)	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៧៥.០០០.០០០	៣០៣.០៥៣.៩៣៥	៤៧៦.៧៤៣	១.៩៤២.៦៦០	៩.១១០.៧៦៣	៣៧.១២៥.៣៦៧	២.៧៦៦.៨២៨	១១.២២៥.៩៦៣	-	៦.២៨៩.៨៦៨	៨៧.៣៥៤.៣៣៤	៣៥៩.៦៣៧.៧៩៣
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៧៥.០០០.០០០	៣០៣.០៥៣.៩៣៥	៤៧៦.៧៤៣	១.៩៤២.៦៦០	៩.១១០.៧៦៣	៣៧.១២៥.៣៦៧	២.៧៦៦.៨២៨	១១.២២៥.៩៦៣	-	៦.២៨៩.៨៦៨	៨៧.៣៥៤.៣៣៤	៣៥៩.៦៣៧.៧៩៣
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	៣.៣៨៥.៦១១	១៣.៩១៤.៨៦១	-	-	៣.៣៨៥.៦១១	១៣.៩១៤.៨៦១
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៣.៥០៤.៩៧៨)	-	(៣.៥០៤.៩៧៨)
ចំណេញលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	៣.៣៨៥.៦១១	១៣.៩១៤.៨៦១	-(៣.៥០៤.៩៧៨)	៣.៣៨៥.៦១១	១០.៤០៩.៨៨៣	
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ នៅក្នុងមូលធន៖												
ដើមទុនបានបង់បន្ថែម (កំណត់សម្គាល់២១)	២៥.០០០.០០០	១០២.៧៥០.០០០	-	-	-	-	-	-	-	-	២៥.០០០.០០០	១០២.៧៥០.០០០
ផ្ទេរទៅទុនបម្រុងកាតព្វកិច្ច (កំណត់សម្គាល់២២)	-	-	១៦៩.២៨០	៦៩៥.៧៤១	-	-	(១៦៩.២៨០)	(៦៩៥.៧៤១)	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់២៣)	-	-	-	-	២.៤៣៩.៥៦០	១០.០២៦.៥៩២	(២.៤៣៩.៥៦០)	(១០.០២៦.៥៩២)	-	-	-	-
	២៥.០០០.០០០	១០២.៧៥០.០០០	១៦៩.២៨០	៦៩៥.៧៤១	២.៤៣៩.៥៦០	១០.០២៦.៥៩២	(២.៦០៨.៨៤០)	(១០.៧២២.៣៣៣)	-	-	២៥.០០០.០០០	១០២.៧៥០.០០០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០០.០០០.០០០	៤០៥.៨០៣.៩៣៥	៦៤៦.០២៣	២.៦៣៨.៤០១	១១.៥៥០.៣២៣	៤៧.១៥១.៩៥៩	៣.៥៤៣.៥៩៩	១៤.៤១៨.៤៩១	-	២.៧៨៤.៨៩០	១១៥.៧៣៩.៩៤៥	៤៧២.៧៩៧.៦៧៦


នេះគឺជារបាយការណ៍ដែលបានស្រង់ចេញពីរបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មពេញលេញ

៤.៦ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២		
		កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ						
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣៣	(២៧.១៨៤.០០៨)	(១១១.៧២៦.២៧៤)	(៣៩.៣០២.២៩៦)	(១៦០.៦៦៦.៧៤១)	
ការប្រាក់បានទទួល		៧៩.៨៤៩.០៦៦	៣២៨.១៧៩.៦៦១	៦៩.៣៩០.៧០៨	២៨៣.៥៩៩.៨២៤	
ការប្រាក់បានបង់		(៤១.៨០៨.០៤៣)	(១៧១.៨៣១.០៥៧)	(២៩.៥៤៤.៦២៨)	(១២០.៧៤៨.៨៩៥)	
ពន្ធលើប្រាក់ចំណូលបានបង់	៣១	(១.៤០៥.៣១៣)	(៥.៧៧៥.៨៣៦)	(១.៦៥៣.២១៩)	(៦.៧៥៦.៧០៦)	
ប្រាក់បំណាច់អតីតភាពការងារបានបង់	១៩	(៩១២.៩៨៧)	(៣.៧៥២.៣៧៧)	(៧២១.៤៥០)	(២.៩៤៨.៥៦៦)	
សាច់ប្រាក់សុទ្ធបានពី/(បានប្រើក្នុង)សកម្មភាពប្រតិបត្តិការ		៨.៥៣៨.៧១៥	៣៥.០៩៤.១១៧	(១.៨៣០.៨៨៥)	(៧.៥២១.០៨៤)	
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ						
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ -កាលកំណត់លើសបីខែ		៥.០០០.០០០	២០.៥៥០.០០០	(៥.០០០.០០០)	(២០.៤៣៥.០០០)	
មូលបត្រអាចជួញដូរបាន		(៦.៦៨១.៣៩៤)	(២៧.៤៦០.៥២៩)	(៣.៨១៨.៦០៦)	(១៥.៦០៦.៦៤៣)	
ប្រាក់តម្កល់ធានាលើដើមទុន		(២.៥០០.០០០)	(១០.២៧៥.០០០)	-	-	
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(១.០២៣.៣២២)	(៤.២០៥.៨៥៣)	(៣.៥៦៨.០៨៣)	(១៤.៥៨២.៧៥៥)	
ការទិញទ្រព្យសកម្មអរូបី	១១	(២.៣៥២.៤៩៨)	(៩.៦៦៨.៧៦៧)	(១.៦១៧.០៦៤)	(៦.៦០៨.៩៤១)	
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		២.៤៧២	១០.១៦០	-	-	
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(៧.៥៥៤.៧៤២)	(៣១.០០៤.៩៨៩)	(១៤.០០៣.៧៥៣)	(៥៧.២៣៣.៣៣៩)	
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន						
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន	២១	២៥.០០០.០០០	១០២.៧៥០.០០០	-	-	
សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល	១៦	-	-	១៥.០០០.០០០	៦១.៣០៥.០០០	
ការទូទាត់សងការបោះផ្សាយមូលបត្របំណុល	១៦	(១៥.០០០.០០០)	(៦១.៦៥០.០០០)	(១៥.០០០.០០០)	(៦១.៣០៥.០០០)	
សាច់ប្រាក់បានពីប្រាក់កម្ចី	១៧	៥៩.៩៨៦.៤២៣	២៤៦.៥៤៤.១៩៩	៤២.៥៦៦.៩៩២	១៧៣.៩៧១.២៩៦	
ការទូទាត់សងប្រាក់កម្ចី	១៧	(៣៨.៨០៤.១៣៧)	(១៥៩.៤៨៥.០០៣)	(៣៩.៥៧៣.១៥០)	(១៦១.៧៣៥.៤៦៤)	
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	១៨	២០.០០០.០០០	៨២.២០០.០០០	១០.០០០.០០០	៤០.៨៧០.០០០	
ការទូទាត់សងបំណុលបន្ទាប់បន្សំ	១៨	(៨.៦១៣.១៣៩)	(៣៥.៤០០.០០១)	(៦.៦២៤.០៩៣)	(២៧.០៧២.៦៦៨)	
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(១.៧៩២.៥៤៩)	(៧.៣៦៧.៣៧៦)	(១.៦៤១.១៥៧)	(៦.៧០៧.៤០៩)	
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		៤០.៧៧៦.៥៩៨	១៦៧.៥៩១.៨១៩	៤.៧២៨.៥៩២	១៩.៣២៥.៧៥៥	
កំណើន/(តំហាយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ						
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៤១.៧៦០.៥៧១	១៧១.៦៣៥.៩៤៧	(១១.១០៦.០៤៦)	(៤៥.៤២៨.៦៦៨)	
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២.៧០៧.២៤៨)	-	២.៤១៧.៦០៦	
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ		៣២	៩៣.៧៣៦.៦០៤	៥១.៩៧៦.០៣៣	២១៣.៩៩៥.៣២៨	

នេះគឺជារបាយការណ៍ដែលបានស្រង់ចេញហើយរបាយការណ៍នេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មពេញលេញ



បណ្តាញ ការិយាល័យសាខា

៥.១	បណ្តាញសាខា	៧២
៥.២	ការិយាល័យស្តង់ដារ	៧៦



១ ការិយាល័យកណ្តាល



២៥ រាជធានី-ខេត្ត



៤៩ ការិយាល័យ/សាខា

ទំនាក់ទំនងសាខា

សាខា ៧មករា

អគារលេខ២១៩ ផ្លូវលេខ១២៨ ក្នុងផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ

☎ ០១៥ ៨៨៥ ១១៦

សាខាចំការមន

អគារលេខ១១៨ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

☎ ០១៥ ៨៨៥ ១២៤

សាខា ស្រុកគងពិសី

ផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

☎ ០១៦ ៨៨៨ ២៩៧

សាខា ស្រុកបាទី

ភូមិបរចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

☎ ០១៦ ៩៩៩ ៧៤៩

សាខា ស្រុកគិរីវង់

ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

☎ ០១៥ ៨៨៥ ៣៤៧

សាខា ខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

☎ ០១៦ ៨៨៨ ២៣៩

ក្រុងខេមរភូមិន្ទ

ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

☎ ០១៦ ៨៨៨ ៤២៨

សាខា ខេត្តបាត់ដំបង

ផ្ទះលេខ២៣៩ ផ្លូវជាតិលេខ៥ ភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

☎ ០១៥ ៨៨៥ ១៦៦

សាខា ទួលគោក

អគារលេខ៨៥-៨៨ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

☎ ០១៥ ៤៣៥ ៩៩៩

សាខា ខណ្ឌច្បារអំពៅ

ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

☎ ០១៥ ៨៨៥ ៦៤៦

សាខា ស្រុកអង្គស្នួល

ផ្ទះលេខ១៨អា១ ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

☎ ០១៦ ៨៨៥ ៧២៦

សាខា ស្រុកត្រាំកក់

ផ្លូវជាតិលេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ

☎ ០១៦ ៨៨៨ ១៦០

សាខា ព្រែកប្បាស

ភូមិផ្សារជ្រៃ ឃុំអង្កាញ ស្រុកព្រែកប្បាស ខេត្តតាកែវ

☎ ០១៦ ៨៨៨ ៤១០

សាខា ស្រុកសំរោងទង

ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

☎ ០១៦ ៨៨៨ ២២៧

សាខា ពោធិ៍សែនជ័យ

ភូមិប្រកាសដើម សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

☎ ០១៦ ៤៨០ ៤៧២

សាខា ស្រុកមោងឫស្សី

ផ្លូវជាតិលេខ៥ ភូមិកន្សែបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង

☎ ០១៦ ៨៨៥ ៦៤៩

សាខា ជ្រោយចង្វារ

ផ្ទះលេខ អេហ្វ០៦ (បុរីភ្នំពេញផាក) ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

📞 ០១៦ ៨៨៨ ៧៥១

សាខា ច្បារអំពៅ (២)

ផ្ទះលេខ២៥ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

📞 ០១២ ៧១២ ៣៨២

សាខា ក្រុងដូនកែវ

ភូមិផ្សារការកា សង្កាត់រកាកុង ក្រុងដូនកែវ ខេត្តតាកែវ

📞 ០៨៩ ៦៦៦ ៨១២

សាខា ស្រុកកោះអណ្តែត

ភូមិរមេញ ខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ

📞 ០១៦ ៨៨៨ ៣៩១

សាខា ស្រុកកំពង់ត្រាច

ផ្លូវជាតិលេខ៣១ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត

📞 ០១៦ ៨៨៨ ៤២០

សាខាស្រុកព្រៃនប់

ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

📞 ០១៦ ៨៨៥ ២៣៤

សាខា ស្រុកបាកាន

ផ្លូវជាតិលេខ៥ ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់

📞 ០៧០ ៨៨៨ ៤៣៦

សាខា ស្រុកបវេល

ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

📞 ០១៦ ៨៨៨ ៧០១

សាខា ស្រុកភ្នំព្រឹក

ភូមិភ្នំគូប ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

📞 ០១៥ ៨៨៥ ៦១៩

សាខា ស្រុករតនមណ្ឌល

ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

📞 ០១៦ ៨៨៨ ៥៣៧

សាខា ក្រុងប៉ៃលិន

ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

📞 ០១៦ ៨៨៨ ៥១៥

សាខា ខេត្តកំពង់ចាម

ភូមិបឹងស្វាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

📞 ០១៦ ៨៨៨ ៤១៩

សាខា ក្រុងស្ទឹងសែន

ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

📞 ០១៦ ៨៨៥ ១២០

សាខា ស្រុកស្វាយអន្ទរ

ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

📞 ០៨១ ៧៩៩ ៩៩៥

សាខា ស្រុកព្រះស្តេច

ភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង

📞 ០១៦ ៨៨៨ ៤០៣

សាខា ស្រុកពារាំង

ភូមិស្វាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង

📞 ០៨៥ ៦០១ ០០០

សាខា ស្រុកមុខកំពូល

បុរីមានភ្នំពេញ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

📞 ០៨១ ៧៧៧ ៣០៦

សាខា ក្រុងសេរីសោភ័ណ

ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ

📞 ០៩៣ ៧៧៧ ៨៥៥

សាខា ស្រុកអន្លង់វែង

ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

📞 ០១៦ ៨៨៨ ៧២១

សាខា ស្រុកបាធាយ

ភូមិផ្កាវ ឃុំផ្កាវ ស្រុកបាធាយ ខេត្តកំពង់ចាម

📞 ០៨១ ២៥៥ ៥៥៤

សាខា ក្រុងស្ទង

ភូមិជ្រៃបិទមាស សង្កាត់ស្ទង ក្រុងស្ទង ខេត្តក្បុងឃុំ

📞 ០១៦ ៨៨៨ ៦២៣

សាខា ក្រុងបារិត

ផ្លូវជាតិលេខ១ ភូមិបារិតលើ សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង

📞 ០៨១ ៨៩៩ ៩៩៥

សាខាស្រុកកំពង់ត្រឡាច

ផ្លូវ ជាតិ លេខ៥ ភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

📞 ០៨៦ ៧៤៤ ៤៦២

សាខា ក្រុងក្រចេះ

ភូមិអូរប្ញស្សី១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ

📞 ០១៥ ៨៨៥ ៥៦៥

សាខា ក្រុងសៀមរាប

ផ្លូវជាតិលេខ ៦អា ភូមិចុងកៅស៊ូ សង្កាត់ស្នូក្រាម ក្រុងសៀមរាប

📞 ០១៥ ៨៨៥ ៣៧៣

សាខា ស្រុកបរសេដ្ឋ

ភូមិ ព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

📞 ០១៥ ៨៨៥ ៣៦៣

សាខា ក្រុងព្រះវិហារ

ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

📞 ០១៦ ៨៨៥ ៦៧៧

សាខា ស្រុកជើងព្រៃ

ផ្លូវជាតិលេខ៧ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

📞 ០១៦ ៨៨៨ ៦៩២

សាខា ស្រុកកំពង់ត្របែក

ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

📞 ០១៦ ៨៨៨ ៥១៩

សាខា ក្រុងស្ទឹងត្រែង

ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

📞 ០១៦ ៨៨៨ ៤៧៨

សាខា ក្រុងសែនមនោរម្យ

ភូមិកណ្តាល សង្កាត់ស្ថានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

📞 ០១៦ ៨៨៨ ៣៦៥

សាខា ខេត្តរតនគិរី

ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

📞 ០៧០ ៩២៥ ៥៥៥

សាខា ឫស្សីកែវ

បុរីមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

📞 ០៩២ ៦៣៩ ៣៥៨

៥.២ ការិយាល័យស្តង់ដារ





ទាញយកតទ្បូរនេះ
SBI LY HOUR Bank App



ទូរសព្ទ: (+៨៥៥) ២៣ ៩៨០ ៨៨៨ / (+៨៥៥) ៩៣ ៦៧១ ១១១
អ៊ីម៉ែល: info@sbilhbank.com.kh គេហទំព័រ: www.sbilhbank.com.kh
អាសយដ្ឋាន: អគារលេខ ២១៩ ផ្លូវ ១២៨ និង ១៦៩ សង្កាត់មិត្តភាព ខណ្ឌលមករា រាជធានីភ្នំពេញ